



រាយការណ៍

ប្រចាំឆ្នាំ

២០២៥



មាតិកា

១. សារពីប្រធានក្រុមប្រឹក្សាភិបាល	៦
២. សារពីអគ្គនាយិកាស្តីទី	៨
៣. អំពី ហ្វូនយូន ឡាយហ្វ	១០
៣.១. អំពីយើងខ្ញុំ ៣.២. ចក្ខុវិស័យ បេសកកម្ម គុណតម្លៃស្នូល ៣.៣. បណ្តាញសាខា ៣.៤. យុទ្ធសាស្ត្រអាជីវកម្ម ៣.៥. ផលិតផលធានារ៉ាប់រង ៣.៦. ការចាប់ផ្តើម និងប្រព័ន្ធចែកចាយ ៣.៧. សេវាកម្មអតិថិជន និង កិច្ចការពារអតិថិជន ៣.៨. ព័ត៌មានហិរញ្ញវត្ថុសង្ខេប	១១ ១៣ ១៥ ១៧ ១៧ ១៨ ១៨ ១៩
៤. អភិបាលកិច្ចសាជីវកម្ម	២០
៤.១. រចនាសម្ព័ន្ធក្រុមហ៊ុន ៤.២. ក្រុមប្រឹក្សាភិបាល ៤.៣. តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល ៤.៤. វិធីសាស្ត្រជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល ៤.៥. គណៈគ្រប់គ្រង ៤.៦. របាយការណ៍គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល ៤.៧. របាយការណ៍អភិបាលកិច្ចសាជីវកម្ម	២០ ២២ ២៤ ២៥ ២៦ ២៩ ៣០
៥. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម	៣១
៥.១. ដើមទុន និងកម្រិតសាធារណភាព ៥.២. ការវិនិយោគ ៥.៣. ទុនបម្រុងបច្ចេកទេសធានារ៉ាប់រង ៥.៤. លទ្ធផលប្រតិបត្តិការអាជីវកម្ម ៥.៥. ធានារ៉ាប់រងបន្ត ៥.៦. ការគ្រប់គ្រងហានិភ័យ ៥.៧. នីតិវិធីអនុវត្តវិធានការស្គាល់អតិថិជន និងភាគីពាក់ព័ន្ធ	៣២ ៣២ ៣៣ ៣៤ ៣៥ ៣៥ ៣៧

៦. ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម

៣៨

៦.១. សកម្មភាពសហគមន៍

៣៩

៦.២. និរន្តរភាពបរិស្ថាន

៤៤

៧. របាយការណ៍ហិរញ្ញវត្ថុ

៤៥

៧.១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

៤៨

៧.២. របាយការណ៍លទ្ធផលចំណូលពេញលេញ

៤៩

៧.៣. របាយការណ៍បម្រែបម្រួលមូលធន

៥០

៧.៤. របាយការណ៍លំហូរសាច់ប្រាក់

៥១

១

សារពីប្រធានក្រុមប្រឹក្សាភិបាល



២០២៥ គឺជាឆ្នាំដ៏សំខាន់មួយក្នុង
ដំណើរបស់ ក្រុមហ៊ុន
ធានារ៉ាប់រងអាយុជីវិត ហ្វ័រឈួន ឡាយហ្វ អ៊ិនស្យូរន
ម.ក («ហ្វ័រឈួន ឡាយហ្វ» ឬ «ក្រុមហ៊ុន») ក្នុង
ការពង្រឹងការការពារហិរញ្ញវត្ថុ ការសន្សំ និង
សន្តិសុខហិរញ្ញវត្ថុរយៈពេលវែងសម្រាប់គ្រួសារ
កម្ពុជា។ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ
២០២០ មក ក្រុមហ៊ុនបានបន្តសាងសង់មូលដ្ឋានដ៏
រឹងមាំមួយ ដោយផ្អែកលើជំនាញវិជ្ជាជីវៈ
ការគ្រប់គ្រងប្រកបដោយវិន័យ និងការផ្តល់សេវាកម្ម
ដែលផ្តោតលើអតិថិជនជាស្នូល។

វិស័យធានារ៉ាប់រងនៅកម្ពុជាបន្តបង្ហាញពីសក្តានុពលរយៈពេលវែងគួរឱ្យ
កត់សម្គាល់ ដោយទទួលបានការគាំទ្រពីការកែលម្អស្តង់ដារនៃបទប្បញ្ញត្តិ
ការកើនឡើងនៃការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងតម្រូវការកាន់តែខ្ពស់សម្រាប់
ដំណោះស្រាយការការពារនិងសន្សំ។ ការវិវឌ្ឍន៍ទាំងនេះបានបង្កើតលក្ខខណ្ឌ
អំណោយផលសម្រាប់កំណើនប្រកបដោយចីរភាពនៃសេវាកម្មធានារ៉ាប់រង និង
ការបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះវិស័យធានារ៉ាប់រង។

ក្នុងបរិបទនេះ ហ្វ័រឈួន ឡាយហ្វ សម្រេចបានវឌ្ឍនភាពគួរឱ្យពេញចិត្តក្នុង
ឆ្នាំ ២០២៥ តាមរយៈការពង្រីកអាជីវកម្មប្រកបដោយវិន័យ ការពង្រឹងភាពជា
ដៃគូក្នុងបណ្តាញចែកចាយ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព
និងការបន្តវិនិយោគលើសមត្ថភាពប្រតិបត្តិការ។ ក្រុមហ៊ុនបានបន្តផ្តោត
លើការផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងដែលងាយស្រួលទទួលបាន និង
ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ខណៈដែលរក្សាបាននូវអភិបាលកិច្ច
ល្អ ការអនុលោមតាមបទប្បញ្ញត្តិ និងវិន័យហិរញ្ញវត្ថុយ៉ាងរឹងមាំ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបន្តការវិនិយោគលើធនធានមនុស្ស បច្ចេកវិទ្យា
និងបរិយាកាសការងារល្អ ដើម្បីគាំទ្រដល់កំណើនរយៈពេលវែង និងឧត្តមភាព
ក្នុងការផ្តល់សេវាកម្ម។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ភាពជោគជ័យ
ប្រកបដោយចីរភាពកើតចេញពីបុគ្គលិកដែលមានសមត្ថភាព ភាពជាអ្នកដឹកនាំ
ប្រកបដោយទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះអតិថិជន
និងភាគីពាក់ព័ន្ធទាំងអស់។

ហ្វ័រឈួន ឡាយហ្វ បន្តដំណើរឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព
ដោយសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ **និយ័តករ
នានារ៉ាប់រងកម្ពុជា** ចំពោះការណែនាំ កិច្ចសហការ និងការប្តេជ្ញាចិត្តក្នុង
ការជំរុញឱ្យវិស័យធានារ៉ាប់រងមានភាពរឹងមាំ និងស្ថិរភាព។

ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ
ម្ចាស់ភាគហ៊ុន អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់ សម្រាប់
ទំនុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់។ រួមគ្នា យើងខ្ញុំនៅតែបន្តប្តេជ្ញាពង្រឹង
ការគ្រប់គ្រង បង្កើនគុណតម្លៃ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យ
ធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

យើងខ្ញុំនៅតែមានជំនឿទុកចិត្តលើវិស័យធានារ៉ាប់រងនៅកម្ពុជា និងបន្តប្តេជ្ញា
បង្កើនគុណតម្លៃប្រកបដោយចីរភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នាពេល
អនាគត។

ចុះហត្ថលេខា

លោក Dan L Ting
ប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វ័រឈួន ឡាយហ្វ អ៊ិនស្យូរន ម.ក
ឧសភា ២០២៦

២

សារពីអគ្គនាយិកាស្តីទី

២០២៥ គឺជាឆ្នាំដែល ហ៊្វល្លន ឡាយហ្វ ប្រកបដោយភាពរឹងមាំ និងនូវកិត្យានុភាពប្រកបដោយស្ថេរភាព និងដំណើរការយ៉ាងរលូន។ ជាមួយបរិបទទីផ្សារប្រកួតប្រជែង និងការវិវឌ្ឍន៍ឥតដែនកំណត់ ក្រុមហ៊ុននៅតែធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយស្ថិរភាព ព្រមទាំងពង្រឹងសមត្ថភាពការងារ និងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន។

ក្នុងឆ្នាំដែលនេះ យើងបានពង្រីកបណ្តាញចែកចាយ ដាក់ចេញនូវផលិតផលធានារ៉ាប់រងថ្មីៗ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន និងជំរុញឲ្យមានកំណើនផ្គត់ផ្គង់ផ្នែកបរិវត្តកម្មឌីជីថល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយឲ្យក្រុមហ៊ុនស្ថាបនាជាអាចទទួលបាននូវដំណោះស្រាយធានារ៉ាប់រងដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់កាន់តែប្រសើរ។ ជាមួយគ្នានេះ យើងក៏បានធ្វើកំណែទម្រង់ឲ្យកាន់តែប្រសើរលើសេវាអតិថិជន ដែលបានរួមចំណែកដល់ការឆ្លើយតបកាន់តែរហ័ស និងទទួលបានការពេញចិត្តពីអតិថិជនកាន់តែច្រើន។



អាទិភាពរបស់យើងនៅតែផ្តោតលើការស្ថាបនាប្រកបដោយភាពរឹងមាំ និងត្រៀមខ្លួនសម្រាប់អនាគត។ យើងបានពង្រឹងផ្នែកគ្រប់គ្រងហានិភ័យ កែលម្អស្តង់ដារវាយតម្លៃហានិភ័យធានារ៉ាប់រង និងវិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីធានាបាននូវគុណភាព និងវិជ្ជាជីវៈក្នុងការផ្តល់សេវាកម្មធានារ៉ាប់រង។ ខាងលើនេះរួមជាមួយនឹងការលូតលាស់ប្រកបដោយវិន័យ ធ្វើអោយយើងទទួលបានស្ថេរភាពហិរញ្ញវត្ថុ និងលើកកម្ពស់កិត្តិយសរបស់យើងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលពេញដោយទំនុកចិត្ត។

កត្តាសំខាន់ដែលជំរុញឲ្យយើងបន្តឈានទៅមុខ គឺការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់នៃក្រុមការងាររបស់យើង។ បុគ្គលិក និងដៃគូចែកចាយរបស់យើងបានបង្ហាញនូវការលះបង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើអតិថិជនដោយសុចរិតភាព និងភាពយកចិត្តទុកដាក់។ ការខិតខំប្រឹងប្រែងរបស់ពួកគាត់គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់ក្រុមហ៊ុន និងជាមូលហេតុដែល ហ៊្វល្លន ឡាយហ្វ កាន់តែទទួលបានការទទួលស្គាល់ជាដៃគូដែលអាចជឿទុកចិត្តបានក្នុងការផ្តល់ការការពារហិរញ្ញវត្ថុ។

ហ៊្វល្លន ឡាយហ្វ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ **និយ័តករ នានារ៉ាប់រងកម្ពុជា** ចំពោះការចង្អុលបង្ហាញ និងកិច្ចសហការជាបន្តបន្ទាប់ដែលបានជំរុញនូវយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងការពង្រឹងវិស័យធានារ៉ាប់រងនៅកម្ពុជាឲ្យកាន់តែរឹងមាំ។

ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងម្ចាស់ភាគហ៊ុនទាំងអស់។ ទំនុកចិត្ត និងជំនឿជាក់ដែលពួកគាត់ផ្តល់ឲ្យ ហ៊្វល្លន ឡាយហ្វ ជាកម្លាំងជំរុញឲ្យយើងខ្ញុំបន្តខិតខំស្វែងរកឧត្តមភាព បង្កើននូវនូវគុណតម្លៃ និងរក្សាភាពមុតមាំក្នុងការប្តេជ្ញាចិត្តផ្តល់ការការពារប្រកបដោយអត្ថន័យ និងបង្កើនគុណតម្លៃសម្រាប់សហគមន៍ដែលយើងផ្តល់សេវាកម្មជូន។

យើងនៅតែបន្តផ្តោតលើនូវវត្ថុនៃប្រតិបត្តិការដោយឧត្តមភាព និងដំណោះស្រាយដែលផ្តោតលើអតិថិជនជាស្នូល ដើម្បីឲ្យបាននូវការរីកចម្រើនប្រកបដោយសក្តានុពល ចីរភាព និងគុណភាព។

ចុះហត្ថលេខា

អ្នកនាង Lim Chern Chern
អគ្គនាយិកាស្តីទី
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ៊្វល្លន ឡាយហ្វ អ៊ិនស្តេន ម.ក
ឧសភា ២០២៦

m

អំពី ហ្វ័រឈួន ឡាយហ្វ័រ

៣.១. អំពីយើងខ្ញុំ

ហ្វូន ឡាយហ្វ បានទទួលអាជ្ញាបណ្ណប្រតិបត្តិការជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតពិសេសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១។

ដោយមានគណៈគ្រប់គ្រង ដែលមានបទពិសោធក្នុងការកសាងអាជីវកម្ម ធានារ៉ាប់រងអាយុជីវិតនៅតាមទីផ្សារកំពុងរីកចម្រើនក្នុងតំបន់អាស៊ី ហ្វូន ឡាយហ្វ ប្តេជ្ញាផ្តល់ដំណោះស្រាយសន្សំ និងការការពារហិរញ្ញវត្ថុដែលសមស្រប និងមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។

តាមរយៈផលិតផល និងសេវាកម្មដែលផ្តោតលើអតិថិជន យើងមាន គោលបំណងជួយគាំទ្រសុវត្ថិភាពហិរញ្ញវត្ថុ និងការបង្កើនទ្រព្យសម្បត្តិរយៈពេល វែងសម្រាប់គ្រួសារកម្ពុជា។



៣.២. ចក្ខុវិស័យ បេសកកម្ម គុណតម្លៃស្នូល ចក្ខុវិស័យ

ចក្ខុវិស័យរបស់ ហ៊្វីរឈូន ឡាយហ៊្វី គឺធ្វើឲ្យក្រុមហ៊ុនត្រូវបានទទួលស្គាល់ដោយអតិថិជន និងបុគ្គលិកថាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ល្អបំផុតក្នុងប្រទេសកម្ពុជា។

បេសកកម្ម

យើងខ្ញុំខិតខំប្រឹងប្រែងដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការពេញចិត្ត ជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនត្រូវបានណែនាំពីក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងទទួលបានការទុកចិត្តពីអតិថិជនរបស់យើង សម្រាប់ការផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដ៏ត្រឹមត្រូវ និងមានកិត្យានុភាពក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ជានិច្ច។

យើងខ្ញុំជ្រើសរើស និងរក្សានូវបុគ្គលិកដែលមានទេពកោសល្យល្អៗ និងពូកែក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា។ ហ៊្វីរឈូន ឡាយហ៊្វី ផ្តល់ជូននូវការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ដល់បុគ្គលិកទាំងអស់របស់ខ្លួនដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន និងគោលដៅវិជ្ជាជីវៈ។

យើងខ្ញុំផ្តល់ជូនបុគ្គលិកគ្រប់គ្នា នូវបរិយាកាសការងារដែលមានស្ថេរភាព សុវត្ថិភាព និងការផ្តល់តម្លៃ គ្នាទៅវិញទៅមក។

គុណតម្លៃស្នូល

ភាពសាមញ្ញ



ដកចេញនូវរាល់ឧបសគ្គដែលរាំងស្ទះការងារ
សម្រេចចិត្ត និងចាត់វិធានការឲ្យបានទាន់ពេលវេលា

ភាពប្រាកដប្រជា



ចាប់ផ្តើមដោយមានគោលបំណងច្បាស់លាស់
ផ្ដោតលើលទ្ធផល

នវានុវត្តន៍



លើកកម្រិតស្តង់ដារឲ្យកាន់តែខ្ពស់ប្រសើរជាងមុន
គិតឲ្យបានវែងឆ្ងាយ ចាប់ផ្តើមពីចំណុចតូចៗ
និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ

ប្រសិទ្ធភាព



សហការគ្នា និងគាំទ្រគ្នាទៅវិញទៅមក
រៀនពីកំហុសឲ្យបានឆាប់ និងបន្តការរីកចម្រើនទៅមុខ

៣.៣. បណ្តាញសាខា

ការិយាល័យកណ្តាល

អគារឌីហ្គេតលេខ ជាន់ទី២៦ មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវលេខ
១១០) សង្កាត់ផ្សារដើម្បីទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា។



សាខាខេត្តកំពង់ធំ

ផ្លូវជាតិលេខ ៦ ភូមិទី១ សង្កាត់កំពង់ធំ ក្រុង
ស្ទឹងសែន ខេត្តកំពង់ធំ។



៣.៤. យុទ្ធសាស្ត្រអាជីវកម្ម

នៅ ហ្វូន ឡាយហ្វ យើងបន្តផ្តោតលើការបង្កើនគុណតម្លៃប្រកបដោយចីរភាព និងរយៈពេលវែងសម្រាប់អតិថិជន និងភាគីពាក់ព័ន្ធរបស់យើង។ ក្នុងការសម្លឹងទៅមុខឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ យើងនឹងបន្តផ្តល់អាទិភាពដល់កំណើនអាជីវកម្មធានារ៉ាប់រងអាយុជីវិតប្រកបដោយវិន័យ និងផលចំណេញ ពង្រីកសមត្ថភាពចែកចាយ និងវិសាលភាពទីផ្សារ ពង្រឹងក្របខណ្ឌអភិបាលកិច្ច វិនិយោគប្រកបដោយយុទ្ធសាស្ត្រលើនវានុវត្តន៍ និងបន្តអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពអង្គភាពរបស់យើង។

ក្នុងការអនុវត្តអាទិភាពយុទ្ធសាស្ត្រទាំងនេះ យើងបន្តប្តេជ្ញាប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចសាជីវកម្ម ឧត្តមភាពវិជ្ជាជីវៈ និងការផ្តោតលើអតិថិជន។ យើងជឿជាក់ថា វិធីសាស្ត្រដែលមានគុណភាពនេះ ដោយបញ្ចូលគ្នានូវមហិច្ឆតាក្នុងការរីកចម្រើន វិន័យហិរញ្ញវត្ថុ និងអភិបាលកិច្ចល្អ នឹងជួយឲ្យយើងបង្កើតតម្លៃប្រកបដោយចីរភាពសម្រាប់អតិថិជន និងភាគីពាក់ព័ន្ធរបស់យើងក្នុងរយៈពេលវែង។

៣.៥. ផលិតផលធានារ៉ាប់រង

ហ្វូន ឡាយហ្វ ផ្តល់ជូននូវដំណោះស្រាយដែលមានទាំងការសន្សំ និងការការពារ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់ក្រុមគ្រួសារ និងអាជីវកម្មនៅកម្ពុជា ដែលផលិតផលរបស់យើងមានច្រើនជម្រើសដូចជា៖

✳ **ផលិតផល អនាគតគ្រួសារខ្ញុំ ជាមួយ ហ្វូន ឡាយហ្វ**

គឺជាអំណោយដ៏អស្ចារ្យ សម្រាប់គ្រួសារជាទីស្រឡាញ់របស់លោកអ្នក។ ផលិតផលអនាគតគ្រួសារខ្ញុំជាមួយ ហ្វូន ឡាយហ្វ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្តល់នូវការការពារទៅលើការសន្សំ ក្នុងករណីមរណភាព និង ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និងករណីជំងឺធ្ងន់ធ្ងរ។

✳ **ផលិតផលការសិក្សាជាមួយ ហ្វូន ឡាយហ្វ**

ផលិតផលធានារ៉ាប់រងអាយុជីវិត ដែលផ្តល់នូវការការពារទៅលើការសន្សំសម្រាប់ការសិក្សា។ ជាផលិតផលដ៏អស្ចារ្យដែលធានាដល់ការសិក្សារបស់កូនៗលោកអ្នកដោយមិនចាំបាច់បង្កើនការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ។

✳ **ផលិតផលការពារនិយោជិតជាមួយ ហ្វូន ឡាយហ្វ**

អាចជួយលោកអ្នកជានិយោជកដើម្បីធានាបាននូវសុខុមាលភាពរបស់បុគ្គលិកទាំងអស់ក្នុងពេល និងក្រោយពេលធ្វើការ ដោយផ្តល់ជូននូវការការពារដ៏ពេញលេញទៅលើ មរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និងពិការភាពដោយផ្នែក និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យជាមួយនឹងភាពបត់បែនទៅតាមតម្រូវការរបស់លោកអ្នកដែលជានិយោជក។

✳ **ផលិតផល ForLife ចម្រើនទ្រព្យ**

គឺជាផលិតផលពិសេសទ្វេដង សម្រាប់លោកអ្នកដែលត្រូវការការការពារ និងការសន្សំក្នុងកញ្ចប់តែមួយ។ ផលិតផល ForLife ចម្រើនទ្រព្យផ្តល់ជូនអត្ថប្រយោជន៍ខ្ពស់ ជាមួយបុព្វលាភធានារ៉ាប់រងសមរម្យបំផុតហើយកាន់តែពិសេសធានាលើអត្ថប្រយោជន៍ដល់កាលកំណត់យ៉ាងជាក់លាក់ទោះបីមាន ឬមិនមានរឿងអកុសលអ្វីកើតឡើងក៏ដោយ។

✳ **ផលិតផលការពារកម្ចីជាមួយ ហ្វូន ឡាយហ្វ**

ផលិតផលធានារ៉ាប់រងដែលការពារមនុស្សជាទីស្រឡាញ់របស់លោកអ្នកពីបន្ទុកហិរញ្ញវត្ថុដោយទូទាត់កម្ចីរបស់លោកអ្នក ប្រសិនបើមានហេតុការណ៍អកុសលណាមួយកើតមានចំពោះលោកអ្នក។

✳ **ផលិតផលការពារកម្ចីជាក្រុមជាមួយ ហ្វូន ឡាយហ្វ**

ជាផលិតផលធានារ៉ាប់រងអាយុជីវិតជាក្រុម បង្កើតឡើងក្នុងគោលបំណងផ្តល់ការការពារសុវត្ថិភាពហិរញ្ញវត្ថុអតិថិជនកម្ចីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ អត្ថប្រយោជន៍នៃផលិតផលនេះ នឹងផ្តល់ការធានានូវសន្តិភាពផ្លូវចិត្តសម្រាប់ស្ថាប័ន ជាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានការការពារដ៏ពេញលេញទៅលើការធានាលើការទូទាត់កម្ចីករណីមានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ លើអតិថិជនកម្ចីរបស់ខ្លួន។

ក្រុមហ៊ុននៅតែមានសក្តានុពលខ្ពស់ក្នុងការបំពេញសេវាកម្មដល់ប្រជាជនទូទៅ និងក្រុមដែលមានចំណូលមធ្យម តាមរយៈដំណោះស្រាយសន្សំ និងការការពារដែលមានតម្លៃសមរម្យ។

៣.៦. ការចាប់ដៃគូ និងប្រព័ន្ធចែកចាយ

៣.៦.១. ទិន្នន័យស្តីពីការចាប់ដៃគូ

ហ្វីរឈ្នួន ឡាយហ្វ បានសហការអាជីវកម្មបើកកាស៊ូនេរ ជាមួយធនាគារ កាថេយ្យណែធីត (ខេមបូឌា) ម.ក បន្ទាប់ពីទទួលបានការអនុម័តពីសំណាក់ និងយកករណីនាវាបំរុងនៃកម្ពុជា និង ធនាគារជាតិនៃកម្ពុជា នាឆ្នាំ ២០២៤។ ការចាប់ដៃគូអាជីវកម្មបើកកាស៊ូនេរនេះ បង្កើតឡើងក្នុងគោលបំណងបង្កើនវិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជារួមចំណែកជួយផ្តល់ការការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាឲ្យបានតែមានភាពទូលំទូលាយជាងមុន។

៣.៦.២. ការចែកចាយបុព្វលាភធានារ៉ាប់រងតាមរយៈប្រព័ន្ធចែកចាយ

សម្រាប់ឆ្នាំ ២០២៥ ក្រុមហ៊ុនទទួលបានបុព្វលាភធានារ៉ាប់រងដល់សរុបចំនួន ៤៦៧.៦២២ ដុល្លារអាមេរិក តាមរយៈប្រព័ន្ធចែកចាយចំនួនពីរ។ ប្រព័ន្ធចែកចាយតាមរយៈភ្នាក់ងារធានារ៉ាប់រង បានរួមចំណែកប្រមាណ ៦២% ឬស្មើនឹង ២៩១.១៣៦ ដុល្លារអាមេរិកនៃបុព្វលាភធានារ៉ាប់រងដល់សរុប។ ចំណែក ៣៨% ដែលស្មើនឹង ១៧៦.៤៨៦ ដុល្លារអាមេរិក ត្រូវបានបង្កើតឡើងតាមរយៈដៃគូសហការ និងប្រព័ន្ធចែកចាយផ្សេងៗ។

សរុបមកប្រព័ន្ធចែកចាយទាំងពីរនេះបានរួមចំណែកដល់ការបង្កើនបុព្វលាភធានារ៉ាប់រងដល់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះដោយប្រព័ន្ធចែកចាយនីមួយៗមានតួនាទីខុសគ្នាក្នុងរចនាសម្ព័ន្ធចែកចាយសរុបរបស់ក្រុមហ៊ុន។

៣.៧. សេវាកម្មអតិថិជន និង កិច្ចការពារអតិថិជន

ការប្តេជ្ញាចិត្តលើគុណភាពសេវាកម្ម សុវត្ថិភាព និងសន្តិភាពផ្លូវចិត្តពេញមួយជីវិត។

ហ្វីរឈ្នួន ឡាយហ្វ គឺជាក្រុមហ៊ុនដែលផ្តោតលើការសន្សំ និងការការពារអាយុជីវិតរយៈពេលវែងជូនដល់អតិថិជន។

កិច្ចការពារអតិថិជន គឺជាការងារស្នូលសំខាន់បំផុតដែលយើងត្រូវធ្វើ និងផ្តោតយ៉ាងសំខាន់លើការផ្តល់សេវាកម្មដល់អតិថិជនតាមរយៈ “ការជួបដោយផ្ទាល់ ការឆ្លើយតបតាមទូរសព្ទ ការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈបណ្តាញសង្គម និងផ្សេងៗទៀត”។ ក្រុមការងាររបស់យើងខ្ញុំ ត្រូវបានបណ្តុះបណ្តាលឲ្យឆ្លើយតបយ៉ាងរហ័ស និងមានវិជ្ជាជីវៈ ដោយធានាថាអតិថិជនគ្រប់រូបទទួលបាននូវដំណោះស្រាយជាមួយការយកចិត្តទុកដាក់ ការគោរព និងស្របតាមស្តង់ដារសេវាកម្មខ្ពស់បំផុត។

យើងក៏ផ្តោតសំខាន់ទៅលើការផ្តល់តម្លៃផ្ទៃក្នុងទៅដល់នាយកដ្ឋានទាំងអស់ក្នុងក្រុមហ៊ុន ដោយលើកកម្ពស់ការសហការនិងវិជ្ជាជីវៈក្នុងចំណោមបុគ្គលិករបស់យើង។ វិធីសាស្ត្របង្រួបបង្រួមផ្ទៃក្នុងនេះ អាចធ្វើឲ្យយើងគាំទ្រដល់អតិថិជនថ្មី និងអតិថិជនដែលកំពុងតែប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាព ដោយធានាបាននូវបទពិសោធន៍សេវាកម្មដែលស៊ីសង្វាក់គ្នា និងមានគុណភាពខ្ពស់ក្នុងដំណើររបស់អតិថិជនដែលប្រើប្រាស់សេវាកម្ម ហ្វីរឈ្នួន ឡាយហ្វ ពីដើមរហូតដល់ចប់។

ដើម្បីសម្រេចបានគោលដៅសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ហ្វីរឈ្នួន ឡាយហ្វ បានកំណត់គោលការណ៍នៃសេវាកម្មរបស់ខ្លួនយ៉ាងច្បាស់លាស់ដោយផ្អែកលើស្តង់ដារ វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ចំពោះអតិថិជន។ យើងប្តេជ្ញា៖

- ស្វាគមន៍អតិថិជនដោយការគោរព ដោយប្រើពាក្យសួរសុភាពរាបសារបែបប្រពៃណីខ្មែរ “ជំរាបសួរ”
- ផ្តល់សេវាកម្មដោយឥរិយាបថកក់ក្តៅដល់អតិថិជនជាមួយ ស្នាមញញឹមដ៏ស្មោះត្រង់
- តែងតែស្តាប់អតិថិជនដោយយកចិត្តទុកដាក់នូវតម្រូវការអតិថិជន ដោះស្រាយចង្វល់ឲ្យបានច្បាស់លាស់ និងផ្តល់ដំណោះស្រាយដោយផ្តោតលើភាពត្រឹមត្រូវជាគោល និង
- បញ្ចប់ការទាក់ទងគ្នារាល់ពេលប្រកបដោយវិជ្ជាជីវៈ ដោយការថ្លែងអំណរគុណ និងជូនពរល្អ។

“
នៅទីនេះសម្រាប់អ្នក
សម្រាប់ជីវិត”

គឺជាការប្តេជ្ញាចិត្តរបស់ ហ្វីរឈ្នួន ឡាយហ្វ ចំពោះអតិថិជនគ្រប់ៗគ្នា ។ សូមអនុញ្ញាតឲ្យយើងខ្ញុំបង្ហាញលោកអ្នកពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវផលិតផលដ៏ប្រកួតប្រជែង និងសេវាកម្មកម្រិតខ្ពស់បំផុតជូនលោកអ្នក។

៣.៨. ព័ត៌មានហិរញ្ញវត្ថុសង្ខេប

៣.៨.១. ទិន្នន័យពាក់ព័ន្ធនឹងលទ្ធផលអាជីវកម្ម (ដុល្លារអាមេរិក)

ចំណូល សរុប	665,592 2025	ចំណាយ សរុប	3,555,296 2025	ខាតសុទ្ធ សរុប	2,889,704 2025
	763,986 2024		4,124,026 2024		3,360,040 2024
	607,945 2023		3,411,030 2023		2,803,085 2023

៣.៨.២. ទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុ (ដុល្លារអាមេរិក)

ទ្រព្យសកម្ម សរុប	9,830,089 2025	បំណុល សរុប	933,648 2025	មូលធន សរុប	8,896,441 2025
	8,718,867 2024		1,232,722 2024		7,486,145 2024
	8,513,975 2023		1,367,790 2023		7,146,185 2023

៣.៨.៣. អនុបាតហិរញ្ញវត្ថុសំខាន់ៗ

អនុបាត	2025	2024	2023
អនុបាតកម្រិតសាធារណ	247%	210%	194%


៣.៨.៤. ទិន្នន័យនិន្នាការទីផ្សារធានារ៉ាប់រង

ក្នុងរយៈពេលបីឆ្នាំកន្លងមក វិស័យធានារ៉ាប់រងអាយុជីវិតនៃប្រទេសកម្ពុជានៅតែរក្សាបាននូវភាពធន់ ទោះបីជាទំហំនៃការរីកចម្រើនបានថយចុះ និងកាន់តែពឹងផ្អែកលើការបន្តនៃកិច្ចសន្យាធានារ៉ាប់រងដែលមានស្រាប់។

បុព្វលាភធានារ៉ាប់រងសរុបរបស់វិស័យមានចំនួន ១៩៤,៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ ២០០,២ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ និងកើនឡើងបន្ថែមទៀតដល់ ២០៣,៨ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥។ ទោះបីជាប្រាក់ចំណូលបុព្វលាភនៅតែបន្តកើនឡើងក៏ដោយ ប៉ុន្តែល្បឿននៃការពង្រីកនៅតែស្ថិតក្នុងកម្រិតទាបមធ្យម ដែលបញ្ជាក់ពីបរិស្ថានទីផ្សារដែលមានភាពជ្រើសរើសកាន់តែច្រើន។

៤. អភិបាលកិច្ចសាជីវកម្ម

៤.១. រចនាសម្ព័ន្ធក្រុមហ៊ុន





៤.២. ក្រុមប្រឹក្សាភិបាល

លោក Dan L Ting
ប្រធានក្រុមប្រឹក្សាភិបាល

លោកមានបទពិសោធជាង ៤០ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ បើកកាស៊ូនេន និងគ្រប់គ្រងមូលនិធិ។ លោកធ្លាប់មានស្នាដៃជួយដឹកនាំបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្របើកកាស៊ូនេនដ៏សំខាន់ចំនួនពីរ បានបង្កើតភ្នាក់ងារលក់រហូតដល់ ១៥,០០០ នាក់ និងបានរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំសមាគមធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងទូទៅក្នុងកោះតៃវ៉ាន់។ បច្ចុប្បន្ន លោកជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូនស្តេន ឡាយហ្វ អ៊ិនស្តេន ម.ក និងកាន់តំណែងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Lydia AI (ប្រទេសកាណាដា)។ លោក បានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិស្វកម្មមេកានិចពីសាកលវិទ្យាល័យ LeTourneau សហរដ្ឋអាមេរិក។

អ្នកឧកញ៉ា លី យុនថៃ
អភិបាល

អ្នកឧកញ៉ាមានបទពិសោធជាច្រើនឆ្នាំយ៉ាងទូលំទូលាយក្នុងវិស័យធានារ៉ាប់រង ធនាគារ អប់រំ និងហិរញ្ញវត្ថុ។ អ្នកឧកញ៉ាបានរួមចំណែកយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យការងារក្រុមប្រឹក្សាភិបាល ទាំងផ្នែកប្រតិបត្តិការ អភិបាលកិច្ច និងការអភិវឌ្ឍការរីកចម្រើនរបស់ក្រុមហ៊ុន។ បច្ចុប្បន្ន អ្នកឧកញ៉ា ជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូនស្តេន ឡាយហ្វ អ៊ិនស្តេន ម.ក ហើយក៏កាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធានារ៉ាប់រងទូទៅ នីវ៉ា អ៊ិនស្តេន (ខេមបូឌា) ម.ក ធនាគារពាណិជ្ជកម្ម អាល់ហ្វា ម.ក ក្រុមហ៊ុន អាល់ហ្វា គ្រុប ឯ.ក និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ អ្នកឧកញ៉ា ទទួលបានបណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីរាជបណ្ឌិត្យសភាកម្ពុជា និងបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

លោកស្រី សុខ សូម៉ានីដ
អភិបាល

លោកស្រីមានបទពិសោធវិជ្ជាជីវៈជិត ១០ ឆ្នាំ ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ និងសេវាហិរញ្ញវត្ថុ ដែលនាំយកបទពិសោធន៍វិស័យចំពោះការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាលទៅលើ អភិបាលកិច្ច យុទ្ធសាស្ត្រ និងការអភិវឌ្ឍអាជីវកម្ម។ បច្ចុប្បន្ន លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូនស្តេន ឡាយហ្វ អ៊ិនស្តេន ម.ក ហើយកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី។ លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក Ho Feng Tao អភិបាលឯករាជ្យ

លោកមានបទពិសោធជាង ២០ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង មូលបត្រ ហិរញ្ញវត្ថុ និងការវិនិយោគ ដោយលោកក៏ធ្លាប់បានកាន់តំណែងគណៈគ្រប់គ្រងជាន់ខ្ពស់ រួមមាន ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយក អនុប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកស្តីទី នៅក្នុងវិស័យធានារ៉ាប់រង ការគ្រប់គ្រង មូលនិធិ និងមូលបត្រ។ បច្ចុប្បន្ន លោកជាអភិបាលឯករាជ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូនល្យន ឡាយហ្វ អ៊ិនស្តេន ម.ក។ លោក បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Feng Chia កោះតៃវ៉ាន់ អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក។

លោក Nguyen Dang Van Lang អភិបាលឯករាជ្យ

លោកមានបទពិសោធវិជ្ជាជីវៈជាង ១០ ឆ្នាំក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបង្កើតម៉ាកយីហោ និងធ្វើទីផ្សារ។ លោកធ្លាប់កាន់តំណែងជាគណៈគ្រប់គ្រងនៅក្នុងផ្នែកទំនាក់ទំនងសាធារណៈ ការគ្រប់គ្រង ម៉ាកយីហោ និងដឹកនាំគម្រោងផ្សេងៗ។ បច្ចុប្បន្ន លោកជាអភិបាលឯករាជ្យ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ហ្វូនល្យន ឡាយហ្វ អ៊ិនស្តេន ម.ក។ លោក បានបញ្ចប់ការសិក្សាសញ្ញាបត្របច្ចេកទេស ផ្នែកកម្មវិធីផលិតកម្មទូរទស្សន៍ និងបច្ចេកវិទ្យាព័ត៌មានពីវិទ្យាស្ថាន International Academy of Design and Technology ប្រទេសកាណាដា និងសញ្ញាបត្របច្ចេកទេសផ្នែកព័ត៌មាន និងទំនាក់ទំនង ឯកទេសផ្នែកផ្សាយពាណិជ្ជកម្មពីសាកលវិទ្យាល័យ René Descartes ប្រទេសបារាំង។

លោកស្រី Lan Wan-Chen អភិបាលឯករាជ្យ

លោកស្រីមានបទពិសោធវិជ្ជាជីវៈជាង ៣០ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រង បច្ចេកវិទ្យា និងគ្រប់គ្រងការ វិនិយោគ។ បច្ចុប្បន្ន លោកស្រីជាអភិបាលឯករាជ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វូនល្យន ឡាយ ហ្វ អ៊ិនស្តេន ម.ក។ លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ National Tsing Hau កោះតៃវ៉ាន់ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារអន្តរជាតិពីសាកល វិទ្យាល័យ Birmingham ចក្រភពអង់គ្លេស។



៤.៣. តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើការដឹកនាំ និងត្រួតពិនិត្យប្រតិបត្តិការរបស់ ហ៊ុរលយូន ឡាយហ៊ុំ ដើម្បីផ្តល់ ផលប្រយោជន៍ល្អបំផុតដល់ម្ចាស់ភាគហ៊ុន និងភាគីពាក់ព័ន្ធ រួមមាន ម្ចាស់បណ្ណសន្យារ៉ាប់រង បុគ្គលិក ដៃគូអាជីវកម្ម និយ័តករ និងសហគមន៍ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម។ តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាលមានដូច ខាងក្រោម៖

❖ ការដឹកនាំយុទ្ធសាស្ត្រ

ក្រុមប្រឹក្សាភិបាលកំណត់ចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន អនុម័តផែនការអាជីវកម្ម និងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យលទ្ធផលការងារដោយប្រៀបធៀបនឹងគោលដៅដែលបានកំណត់ទុក។

❖ ការត្រួតពិនិត្យគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង និងហានិភ័យ

ក្រុមប្រឹក្សាភិបាលអនុម័ត និងត្រួតពិនិត្យគោលការណ៍ប្រើប្រាស់ផ្ទៃក្នុងចម្បងៗ ទាក់ទងនឹងហានិភ័យធានារ៉ាប់រង ការ ដោះស្រាយសំណង ការធានារ៉ាប់រងបន្ត ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ហិរញ្ញវត្ថុ និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងតាមដានប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការធ្វើសវនកម្ម។

❖ ប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង

ក្រុមប្រឹក្សាភិបាល កំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស អគ្គនាយក អ្នកគណនាបុព្វលាភធានារ៉ាប់រង និងគណៈ គ្រប់គ្រង ធ្វើការវាយតម្លៃលទ្ធផលការងាររបស់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល និងបុគ្គលិក ក្នុងកម្រិតប្រតិបត្តិផ្សេងទៀត ពិនិត្យសមាសភាពគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល និងធានាថាមានការប្តូរ ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ ត្រូវមានកម្រិតសមរម្យសម្រាប់ទាក់ទាញ និងរក្សាអភិបាល និងបុគ្គលិក ក្នុងកម្រិតប្រតិបត្តិដែលមានសមត្ថភាព ។

❖ សុចរិតភាពហិរញ្ញវត្ថុ និងគណនេយ្យភាពហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ តាមដានស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និង ធានាឲ្យមានប្រព័ន្ធវិធានសម្រាប់ការវាយតម្លៃ និងការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុ។ ការសម្រេចចិត្តលើការបែងចែក ភាគលាភ ការបោះផ្សាយភាគហ៊ុន ប្រតិបត្តិការទ្រព្យសកម្មសំខាន់ៗ និងការធ្វើប្រតិបត្តិការខ្ចីប្រាក់ ត្រូវធ្វើឡើងក្នុង កម្រិតក្រុមប្រឹក្សាភិបាល ដោយមានការអនុម័តពីម្ចាស់ភាគហ៊ុនក្នុងករណីដែលច្បាប់តម្រូវ ។

❖ ការអនុលោមភាព និងក្រុមសីលធម៌អាជីវកម្ម

ក្រុមប្រឹក្សាភិបាលធានាថាក្រុមហ៊ុនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា រួមទាំង សេចក្តីណែនាំរបស់ និយ័តករធានារ៉ាប់រងកម្ពុជា ។ កិច្ចប្រជុំ និងនីតិវិធីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៤.៤. វិធីសាស្ត្រជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល

៤.៤.១. គោលការណ៍ទូទៅ

ការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល ត្រូវធ្វើឡើងស្របតាមច្បាប់ និងបទប្បញ្ញត្តិដូចខាងក្រោម៖

- ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
- ច្បាប់ស្តីពីការធានារ៉ាប់រង
- អនុក្រឹត្យស្តីពីការធានារ៉ាប់រង
- ប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- សេចក្តីណែនាំដែលចេញដោយ និយ័តករធានារ៉ាប់រងកម្ពុជា និង
- ច្បាប់និងបទប្បញ្ញត្តិជាធរមានផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជា។

៤.៤.២. លក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើស

បេក្ខភាពដែលត្រូវបានស្នើឲ្យតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ហ៊ុរល្យន ឡាយហ៊ូ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- ជាបុរសវ័យក្មេងដែលមានអាយុគ្រប់តាមច្បាប់ និងមានសមត្ថភាពពេញលេញតាមផ្លូវច្បាប់ មានសីលធម៌ល្អ មានភាពស្មោះត្រង់ និងមានកេរ្តិ៍ឈ្មោះល្អ
- មានចំណេះដឹង ឬបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រង ហិរញ្ញវត្ថុ ច្បាប់ ឬគ្រប់គ្រងពាណិជ្ជកម្ម
- បំពេញតាមលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវនិងសមស្របដែលកំណត់ដោយ និយ័តករធានារ៉ាប់រងកម្ពុជា រួមទាំងលក្ខខណ្ឌវិនិច្ឆ័យលើសុចរិតភាព សមត្ថភាព ភាពហ្មត់ចត់ និងមិនបង្កការខូចខាតផលប្រយោជន៍ដល់ម្ចាស់បណ្ណសន្យារ៉ាប់រងអ្នកទាមទារសំណង អតិថិជន ឬម្ចាស់បំណុល និង
- មិនស្ថិតក្រោមការហាមឃាត់តាមផ្លូវច្បាប់ណាមួយ ឬមានទំនាស់ផលប្រយោជន៍ណាមួយដែលមិនបានលាតត្រដាងជាមួយក្រុមហ៊ុន។

៤.៤.៣. ការតែងតាំង

បេក្ខភាពជាអភិបាល អាចត្រូវបានតែងតាំងដោយម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល ដោយការស្នើសុំតែងតាំងត្រូវភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេប និងឯកសារគាំទ្រសម្រាប់ការវាយតម្លៃ។ សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយសេចក្តីសម្រេចរបស់មហាសន្និបាតរបស់ម្ចាស់ភាគហ៊ុន។ រាល់ការតែងតាំង ឬការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង ត្រូវមានការអនុម័តជាមុនពី និយ័តករធានារ៉ាប់រងកម្ពុជា ហើយត្រូវចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ។ អភិបាលនីមួយៗ ត្រូវបម្រើការងារទៅតាមអាណត្តិដែលបានចែងនៅក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសរើសឡើងវិញនៅពេលផុតអាណត្តិ។

៤.៤.៤. អភិបាលឯករាជ្យ

ក្រុមហ៊ុនត្រូវធានាថាមានចំនួនអភិបាលឯករាជ្យគ្រប់គ្រាន់ត្រូវបានតែងតាំងនៅក្នុងក្រុមប្រឹក្សាភិបាល ស្របតាមប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ អភិបាលឯករាជ្យ មិនត្រូវមានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុន គណៈគ្រប់គ្រង ឬម្ចាស់ភាគហ៊ុន ដែលអាចប៉ះពាល់ដល់ការវិនិច្ឆ័យដោយឯករាជ្យនោះឡើយ។

៤.៤.៥ ការដកតំណែង និងការជំនួស

អភិបាល អាចត្រូវបានដកតំណែងដោយសេចក្តីសម្រេចនៃមហាសន្និបាតម្ចាស់ភាគហ៊ុន។ ក្នុងករណីមានតំណែងទំនេរ ក្រុមប្រឹក្សាភិបាលអាចតែងតាំងអ្នកជំនួសបណ្តោះអាសន្ន ដោយត្រូវមានការអនុម័តនៅក្នុងមហាសន្និបាតម្ចាស់ភាគហ៊ុន និងត្រូវមានការអនុម័តជាមុនពី និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងករណីដែលច្បាប់តម្រូវ។

៤.៤.៦ ភាពចម្រុះនៃសមាសភាពក្រុមប្រឹក្សាភិបាល

ហ៊ុរល្យន ឡាយហ៊ូ ប្តេជ្ញាក្សានូវក្រុមប្រឹក្សាភិបាលដែលមានទស្សនវិស័យ ជំនាញ និងប្រវត្តិការងារយ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន មានសមាជិកចំនួន ៦ រូប ដែលសមាជិក ២ រូប ជាស្ត្រី និងប្រមូលផ្តុំដោយសញ្ជាតិផ្សេងៗគ្នា ។ ជារួម ក្រុមប្រឹក្សាភិបាល មានជំនាញវិជ្ជាជីវៈយ៉ាងទូលំទូលាយក្នុងវិស័យធានារ៉ាប់រងអាយុជីវិត បែងចែកស្ថានភាពការគ្រប់គ្រងមូលនិធិ ហិរញ្ញវត្ថុ វិនិយោគ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង និងការគ្រប់គ្រងសាជីវកម្ម ដោយធានាបាននូវការត្រួតពិនិត្យប្រកបដោយតុល្យភាព និងព័ត៌មានគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។ អនុលោមតាមប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន មានអភិបាលឯករាជ្យដែលផ្តល់ការវិនិច្ឆ័យប្រកបដោយភាពអព្យាក្រឹត និងគ្មានលំអៀង ដោយគ្មានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុន គណៈគ្រប់គ្រង ឬម្ចាស់ភាគហ៊ុនដែលអាចប៉ះពាល់ដល់ឯករាជ្យភាពរបស់ខ្លួន។

៤.៥. គណៈគ្រប់គ្រង

៤.៥.១. ប្រវត្តិរូបសង្ខេបរបស់គណៈគ្រប់គ្រង

អ្នកនាង Lim Chern Chern អគ្គនាយិកាស្តីទី

លោកស្រីមានបទពិសោធយ៉ាងទូលំទូលាយក្នុងវិស័យហិរញ្ញវត្ថុ និងជាអ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុ (Certified Financial Planner)។ មុនពេលចូលរួមជាមួយ ហ៊ុនឈូន ឡាយហ៊ុន លោកស្រីបានកាន់តំណែងគ្រប់គ្រងជាច្រើននៅក្នុងក្រុមហ៊ុនអន្តរជាតិទាំងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លើសពីនេះ លោកស្រីក៏ធ្លាប់មានការកិច្ចដឹកនាំលើប្រតិបត្តិការនៅក្នុងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី ជាមួយនឹងស្នាដៃក្នុងការផ្តួចផ្តើមគំនិតថ្មីៗ និងជួយជំរុញអាជីវកម្មឲ្យឈានទៅកម្រិតខ្ពស់ជាងមុន។

លោក Kung Kin Chung នាយកប្រតិបត្តិផ្នែកបរិវត្តកម្ម

លោកមានបទពិសោធន៍ ២៨ ឆ្នាំ និងធ្លាប់កាន់តំណែងកម្រិតគ្រប់គ្រងជាច្រើនក្នុងវិស័យធនាគាររ៉ាប់រង អាយុជីវិតនៅក្នុងទីផ្សារកំពុងអភិវឌ្ឍនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក កាន់វិញ្ញាបនបត្រ FSA, CFA, CAIA និង FRM ដែលបង្ហាញពីភាពជាអ្នកដឹកនាំរបស់លោក ក្នុងជំនាញជាអ្នកគណនាបុព្វលាភធានារ៉ាប់រង ជាមួយនឹងហិរញ្ញវត្ថុនិងការគ្រប់គ្រងហានិភ័យ។

លោក ក៏មានជំនាញក្នុងការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ IFRS ក្របខណ្ឌ RBC និងការបង្កើតប្រតិបត្តិការក្រុមហ៊ុនថ្មីៗ ហើយធ្លាប់បានចូលរួមបង្កើតក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤ នៅក្នុងប្រទេសឥណ្ឌា វៀតណាម និងកម្ពុជា។

លោក Mou Kiat Teh

នាយកប្រតិបត្តិផ្នែកគណនាបុព្វលាភធានារ៉ាប់រង

លោកជា អ្នកគណនាបុព្វលាភធានារ៉ាប់រងកម្រិតគ្រប់គ្រង (FSA) ដែលមានបទពិសោធន៍ជាង ១៨ ឆ្នាំនៅតំបន់អាស៊ីអាគ្នេយ៍។ លោកមានជំនាញលើយុទ្ធសាស្ត្រអ្នកដឹកនាំ ការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ IFRS 17 ការវាយតម្លៃបុព្វលាភធានារ៉ាប់រង ការគ្រប់គ្រងសាធារណៈ និងការបង្កើតផលិតផលធានារ៉ាប់រងថ្មីៗ ជាមួយនឹងបទពិសោធក្នុងការផ្តល់ដំណោះស្រាយមានលទ្ធផលដល់អាជីវកម្ម និងដល់ការអនុលោមតាមបទប្បញ្ញត្តិរបស់នីយ័តករ។

លោក អ៊ុង ប៊ូរ៉ា

នាយកផ្នែកព័ត៌មានវិទ្យា

លោកមានបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងវិស័យព័ត៌មានវិទ្យាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោកមានជំនាញក្នុងការផ្តល់ដំណោះស្រាយប្រព័ន្ធប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដល់បុគ្គលិក និងទីប្រឹក្សាហិរញ្ញវត្ថុ ព្រមទាំងអនុវត្តគម្រោងនានាដែលជួយឲ្យអតិថិជនអាចទទួលបានសេវាកម្មពីក្រុមហ៊ុនយ៉ាងរហ័ស សាមញ្ញ និងមានសក្តិសិទ្ធិភាព។

លោក ង៉ោ ប៉េងប៉ែន នាយកផ្នែកធនធានមនុស្ស

លោកមានបទពិសោធការងារជាង ១០ ឆ្នាំក្នុងវិស័យអប់រំ និងធនធានមនុស្ស នៅក្នុងក្រុមហ៊ុនចម្រុះវិស័យ និងវិស័យហិរញ្ញវត្ថុ រួមទាំងធានារ៉ាប់រងអាយុជីវិតផងដែរ។

លោក និងក្រុមការងាររបស់លោក ធានាឲ្យមានបរិយាកាសការងារដែលមានសុវត្ថិភាព និងមិត្តភាពសម្រាប់បុគ្គលិកទាំងអស់ ព្រមទាំងធានាថាក្រុមហ៊ុនមានធនធានមនុស្សដែលមានសមត្ថភាពសមស្របដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ។

លោក សុន ប៊ូរ៉ា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

លោកគឺជាអ្នកជំនាញផ្នែកសវនកម្មផ្ទៃក្នុងមានបទពិសោធន៍ជាង ៨ ឆ្នាំ នៅក្នុងវិស័យធនាគារ និងធានារ៉ាប់រង ហើយបច្ចុប្បន្នលោកកំពុងបំពេញភារកិច្ចជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង នៅក្នុងក្រុមហ៊ុន។ លោកមានជំនាញក្នុងការដឹកនាំវគ្គសវនកម្មទាំងមូល តាំងពីការរៀបចំផែនការយុទ្ធសាស្ត្រ រហូតដល់ការអនុវត្ត និងការវាយតម្លៃលទ្ធផល ព្រមទាំងជំរុញកិច្ចសហការរវាងនាយកដ្ឋាននានា និងធានាឱ្យមានការអនុវត្តស្របតាមក្របខ័ណ្ឌអភិបាលកិច្ចសាជីវកម្ម គោលការណ៍អនុលោមភាព និងការគ្រប់គ្រងហានិភ័យយ៉ាងម៉ត់ចត់ ។ លើសពីនេះលោកក៏មានសមត្ថភាពក្នុងការផ្តល់ជាមតិយោបល់ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័ន តាមរយៈការផ្តល់អនុសាសន៍ដែលអាចយកទៅអនុវត្តបាន ក៏ដូចជាការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុនក្នុងតំបន់ និងក្រុមហ៊ុនមេ ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញហិរញ្ញវត្ថុ និងធនាគារ ហើយកំពុងជំរុញយ៉ាងសកម្មនូវសញ្ញាបត្រ CIA និង CISA។

លោក វ៉ែ ធីរិទ្ធ ប្រធានផ្នែកនីតិកម្ម និងប្រតិបត្តិតាម

លោកមានបទពិសោធលើស ១០ ឆ្នាំ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យសេវាទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា។ លោកមានជំនាញផ្នែកអភិបាលកិច្ចក្រុមហ៊ុន ការអនុលោមតាមបទប្បញ្ញត្តិតាក់តែងកិច្ចសន្យា និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកទទួលបានវិញ្ញាបនបត្រជំនាញប្រឆាំងការសម្អាតប្រាក់ (CAMS) ចេញដោយសមាគមន៍អ្នកជំនាញប្រឆាំងការសម្អាតប្រាក់ (ACAMS) និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកច្បាប់។ បច្ចុប្បន្នលោកក៏ជាមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

៤.៥.២. តួនាទី និងភារកិច្ចរបស់គណៈគ្រប់គ្រង

គោលបំណងសំខាន់របស់គណៈគ្រប់គ្រង គឺការអនុវត្តយុទ្ធសាស្ត្រ និងគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដើម្បីធានាថា ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ត្រូវបានដំណើរការប្រកបដោយប្រសិទ្ធភាព ការប្រុងប្រយ័ត្ន និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន។ គណៈគ្រប់គ្រង ទទួលខុសត្រូវចំពោះ៖

- អនុវត្តចក្ខុវិស័យ បេសកកម្ម គុណតម្លៃ និងទិសដៅយុទ្ធសាស្ត្រដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល និងបំប្លែងចំណុចទាំងនេះទៅជាផែនការអាជីវកម្ម និងគោលដៅប្រតិបត្តិការដែលអាចអនុវត្តបានជាក់ស្តែង
- គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ដោយធានានូវការអនុវត្តអាជីវកម្មប្រកបដោយសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង
- រៀបចំ និងស្នើជូនក្រុមប្រឹក្សាភិបាលអនុម័តលើគោលការណ៍ប្រើប្រាស់ផ្ទៃក្នុងពាក់ព័ន្ធនឹងប្រតិបត្តិការ ព្រមទាំងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព
- កំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងហានិភ័យដែលកើតចេញពីការប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងធានាថា វិធានការកាត់បន្ថយហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុងដែលសមស្របត្រូវបានដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព
- ធានានូវភាពត្រឹមត្រូវ និងជឿទុកចិត្តបានលើការរាយការណ៍ហិរញ្ញវត្ថុ រួមមានការរៀបចំរបាយការណ៍ហិរញ្ញវត្ថុការគ្រប់គ្រងគណនេយ្យនិងរបាយការណ៍ផ្សេងៗដែលតម្រូវដោយក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន និងនិយ័តករ ប្រកបដោយភាពត្រឹមត្រូវ
- បែងចែកធនធានរួមមាន ធនធានមនុស្ស ថវិកា និងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់គោលបំណងយុទ្ធសាស្ត្រ និងតម្រូវការប្រតិបត្តិការរបស់ក្រុមហ៊ុន
- តាមដានការអនុវត្តរបស់ក្រុមហ៊ុនរៀបចំនិងថវិកា ផែនការអាជីវកម្ម និងសូចនាករអនុវត្តន៍សំខាន់ៗដែលបានអនុម័ត ព្រមទាំងរាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាភិបាលអំពីលទ្ធផលប្រតិបត្តិការ និងហិរញ្ញវត្ថុ
- ធានាការអនុលោមភាពតាមច្បាប់ បទប្បញ្ញត្តិ និងប្រកាសទាំងអស់ដែលចេញអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតជាពិសេសសេចក្តីណែនាំរបស់ និយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងរាយការណ៍ភ្លាមៗជូនក្រុមប្រឹក្សាភិបាលអំពីបញ្ហាអនុលោមភាពសំខាន់ៗ
- ជំរុញវប្បធម៌សាជីវកម្មដែលផ្អែកលើសុចរិតភាព គណនេយ្យភាព និងអភិបាលកិច្ចប្រកបដោយតម្លាភាព ព្រមទាំងធានាថាបុគ្គលិកគ្រប់កម្រិតយល់ដឹង និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង និងស្តង់ដារក្រមសីលធម៌របស់ក្រុមហ៊ុន
- គាំទ្រក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាលដោយការផ្តល់ព័ត៌មានប្រកបដោយភាពត្រឹមត្រូវ ទាន់ពេល និងពាក់ព័ន្ធចាំបាច់សម្រាប់ការធ្វើសេចក្តីសម្រេចប្រកបដោយព័ត៌មានគ្រប់គ្រាន់ និង
- ធានានូវការសម្របសម្រួល និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពតាមនាយកដ្ឋានទាំងអស់ក្នុងក្រុមហ៊ុន ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់ក្រុមហ៊ុន។

៤.៦. របាយការណ៍គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល

៤.៦.១. គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម ត្រូវបានអនុញ្ញាតដោយ និយ័តករធានារ៉ាប់រងកម្ពុជា និងត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ជាចំណែកមួយដ៏សំខាន់នៃក្របខ័ណ្ឌអភិបាលកិច្ចរបស់ ហ្វូនុន ឡាយហ្វ ដោយមានគោលបំណងចម្បងដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការ៖

ត្រួតពិនិត្យ ប្រសិទ្ធភាពនៃផ្នែកត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងបរិបទនៃការគ្រប់គ្រងហានិភ័យទូទៅរបស់ក្រុមហ៊ុន
វាយតម្លៃ វិធីសាស្ត្រគណនេយ្យដែលពាក់ព័ន្ធ និងត្រួតពិនិត្យនូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ ដំណើរការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន

ត្រួតពិនិត្យ ការអនុលោមជាមួយនឹងគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង ច្បាប់ជាធរមាន និងតម្រូវការបទប្បញ្ញត្តិរបស់ខ្លួន
ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំង ការតែងតាំងឡើងវិញ និងការដកសវនករខាងក្រៅ និងត្រួតពិនិត្យលក្ខណៈសម្បត្តិ និងឯករាជ្យភាពរបស់សវនករខាងក្រៅនោះ

ពិនិត្យ និងអនុម័តផែនការប្រចាំឆ្នាំរបស់ផ្នែកត្រួតពិនិត្យផ្ទៃក្នុង និង

ត្រួតពិនិត្យការអនុវត្តអនុសាសន៍របស់និយ័តករ និងផ្តល់អនុសាសន៍ដើម្បីដោះស្រាយ។

ក្នុងអំឡុងពេលឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសវនកម្មបានបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនយ៉ាងពេញលេញ ដោយអនុលោមតាមប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ពេញមួយឆ្នាំ គណៈកម្មាធិការសម្រេចបាននូវកិច្ចការសំខាន់ៗដូចខាងក្រោម៖

- បានបំពេញកាតព្វកិច្ចអភិបាលកិច្ចតាមច្បាប់ដោយកោះប្រជុំប្រចាំត្រីមាសទាំង៤ដង តាមកាលវិភាគ ដើម្បីធានាបាននូវការត្រួតពិនិត្យជាបន្តបន្ទាប់ និងឯករាជ្យភាពនៃប្រតិបត្តិការសាជីវកម្ម
- បានពង្រឹងតម្លាភាពរបស់ក្រុមហ៊ុន ដោយធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់លើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មផ្ទៃក្នុង ដោយធានាបាននូវការអនុលោម និងភាពត្រឹមត្រូវទាំងស្រុង
- បានអនុម័ត និងតាមដានការអនុវត្តសវនកម្មនៃផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ២០២៥ ស្របតាមប្រសិទ្ធភាពនៃធនធានសវនកម្ម និងកំណត់អាទិភាពហានិភ័យខ្ពស់បំផុតរបស់ក្រុមហ៊ុន និង
- បានវាយតម្លៃ និងពង្រឹងយន្តការត្រួតពិនិត្យគុណភាពសវនកម្មផ្ទៃក្នុង ដើម្បីរក្សាការអនុលោមតាមការអនុវត្តសវនកម្មវិជ្ជាជីវៈអន្តរជាតិ និងស្តង់ដារបទប្បញ្ញត្តិក្នុងស្រុក។

៤.៦.២. គណៈកម្មាធិការវិនិយោគ

គណៈកម្មាធិការវិនិយោគ ត្រួតពិនិត្យសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន និងផ្តល់ទិសដៅយុទ្ធសាស្ត្រ ដើម្បីធានាថា ការសម្រេចចិត្តវិនិយោគត្រូវបានអនុវត្តស្របតាមគោលការណ៍ប្រើប្រាស់ផ្ទៃក្នុងស្តីពីការវិនិយោគដែលបានអនុម័ត បទប្បញ្ញត្តិជាធរមាន សេចក្តីណែនាំរបស់ និយ័តករធានារ៉ាប់រងកម្ពុជា និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាំងមូលរបស់ក្រុមហ៊ុន។

តួនាទី និងភារកិច្ចចម្បងរបស់គណៈកម្មាធិការវិនិយោគ រួមមាន៖

- បង្កើត និងពិនិត្យនូវគោលការណ៍ប្រើប្រាស់ផ្ទៃក្នុងស្តីពីការវិនិយោគ ដើម្បីធានាសុវត្ថិភាព សន្ទនីយភាព ពិពិធកម្ម និង អនុលោមតាមបទប្បញ្ញត្តិជាធរមាន
- រៀបចំ និងពិនិត្យផែនការវិនិយោគបីឆ្នាំរំកិលរបស់ក្រុមហ៊ុន
- វាយតម្លៃអំពីលទ្ធផលការងារវិនិយោគជូនក្រុមប្រឹក្សាភិបាលប្រចាំត្រីមាស និងប្រចាំឆ្នាំ និង
- ពិនិត្យ និងវាយតម្លៃលើគោលការណ៍ប្រើប្រាស់ផ្ទៃក្នុងស្តីពីការវិនិយោគជាប្រចាំ ព្រមទាំងផ្តល់អនុសាសន៍ក្នុងការកែសម្រួល ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

នៅក្នុងឆ្នាំនេះ គណៈកម្មាធិការវិនិយោគបានប្រជុំជាទៀងទាត់ ដើម្បីត្រួតពិនិត្យលើសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ស្ថានភាពសាច់ប្រាក់ងាយស្រួលការបែងចែកសំណុំវិនិយោគ និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិជាធរមាន។

៤.៧. របាយការណ៍អភិបាលកិច្ចសាជីវកម្ម

សម្រាប់ចុងការិយបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាល បានបើកកិច្ចប្រជុំចំនួន ៦ លើក។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបានកោះប្រជុំ និងចូលរួមដោយសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ស្របតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ នៅគ្រប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលបានពិនិត្យ និងអនុម័តលើបញ្ហាដែលស្ថិតក្នុងសិទ្ធិអំណាចរបស់ខ្លួន រួមមានការងារយុទ្ធសាស្ត្រ ប្រតិបត្តិការ ហិរញ្ញវត្ថុ និងការអនុលោមភាព ព្រមទាំងរបាយការណ៍ដែលដាក់ស្នើដោយគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល។

ហ្វូនឈួន ឡាយហ្វ បានរក្សាអភិបាលកិច្ចដ៏រឹងមាំ និងសម្រេចបាននូវវឌ្ឍនភាពប្រតិបត្តិការជាបន្តបន្ទាប់ក្នុងបរិយាកាសទីផ្សារប្រកួតប្រជែង។ ក្រុមហ៊ុនសម្រេចបាននូវកំណើននៃបុព្វលាភធានារ៉ាប់រងសុទ្ធ ដោយទទួលបានការគាំទ្រពីការពង្រីកបណ្តាញចែកចាយតាមរយៈភ្នាក់ងារ និងបណ្តាញបែងចែកស្នូល។ ការចំណាយប្រតិបត្តិការសរុប បានធ្លាក់ចុះបើធៀបនឹងឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីវិន័យចំណាយរបស់គណៈគ្រប់គ្រងក្រុមហ៊ុន និងគំនិតផ្តួចផ្តើមលើប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈគ្រប់គ្រង។ ស្ថានភាពសាធារណរូបរបស់ក្រុមហ៊ុននៅតែរឹងមាំ និងស្ថិតក្នុងកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលកំណត់ដោយ និយ័តករធានារ៉ាប់រងកម្ពុជា ពេញមួយឆ្នាំ ដែលទទួលបានការគាំទ្រពីម្ចាស់ភាគហ៊ុនជាបន្តបន្ទាប់តាមរយៈការបង្កើនដើមទុន។ ក្រុមប្រឹក្សាភិបាលបន្តត្រួតពិនិត្យលើលទ្ធផលហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ហើយនៅតែមានការពេញចិត្តចំពោះវឌ្ឍនភាពទាំងមូលនៃអាជីវកម្ម។

ក្នុងឆ្នាំនេះ ក្រុមប្រឹក្សាភិបាលបានពិនិត្យ និងអនុម័តលើការផ្លាស់ប្តូរគណៈគ្រប់គ្រងតាមតម្រូវការចាំបាច់ ដើម្បីធានាបាននូវភាពស្ថិតស្ថេរនៃប្រតិបត្តិការនិងការអនុលោមតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ការតែងតាំងគណៈគ្រប់គ្រង បានធ្វើឡើងក្រោមសិទ្ធិអំណាច និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាលដោយអនុលោមតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ប្រកាសស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវនិងសមស្របដែលកំណត់ដោយ និយ័តករធានារ៉ាប់រងកម្ពុជា ។



ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ
និងប្រតិបត្តិការអាជីវកម្ម

៥.១. ដើមទុន និងកម្រិតសាធារណភាព

ក្រុមហ៊ុន គ្រប់គ្រងដើមទុនរបស់ខ្លួនក្នុងគោលបំណងរក្សាមូលដ្ឋានដើមទុនឱ្យរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងដើម្បីអនុលោមតាមគ្រប់ពេលវេលាទៅតាមបទប្បញ្ញត្តិការដើមទុន។ ក្រុមហ៊ុន ត្រូវស្ថិតនៅក្រោមក្របខ័ណ្ឌសាធារណភាពរបស់និយ័តករធានារ៉ាប់រងកម្ពុជា ស្របតាមប្រកាសស្តីពីការកំណត់កម្រិតសាធារណភាពសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនបានកត់ត្រានូវទ្រព្យសកម្មសុទ្ធចំនួន ៨.៦៦ លានដុល្លារអាមេរិក សាធារណភាពតម្រូវចំនួន ៣.៥០ លានដុល្លារអាមេរិក និងកម្រិតសាធារណភាពចំនួន ២៤៧%។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានកត់ត្រានូវទ្រព្យសកម្មសុទ្ធចំនួន ៧.៣៥ លានដុល្លារអាមេរិក សាធារណភាពតម្រូវចំនួន ៣.៥០ លានដុល្លារអាមេរិក និងកម្រិតសាធារណភាពចំនួន ២១០%។ អាស្រ័យហេតុនេះ ក្រុមហ៊ុនបានបន្តអនុលោមតាមតម្រូវការកម្រិតសាធារណភាពជាធរមានយ៉ាងពេញលេញនៅក្នុងឆ្នាំទាំងពីរ និងបានរក្សាស្ថានភាពសាធារណភាពខ្ពស់ជាងកម្រិតអប្បបរមាតម្រូវដោយបទប្បញ្ញត្តិយ៉ាងមានសុវត្ថិភាព។

ក្រុមហ៊ុនបានអនុលោមតាមប្រកាសស្តីពីការកំណត់កម្រិតសាធារណភាពសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងការបែងចែកដើមទុនយ៉ាងពេញលេញក្នុងអំឡុងពេលរបាយការណ៍នេះ។

សេចក្តីសង្ខេបអំពីដើមទុន និងសាធារណភាព

ចំណុច	២០២៥	២០២៤
ទ្រព្យសកម្មសុទ្ធ (ដុល្លារអាមេរិក)	8,660,165	7,352,268
សាធារណភាពតម្រូវអប្បបរមា (ដុល្លារអាមេរិក)	3,500,000	3,500,000
កម្រិតសាធារណភាព	247%	210%

៥.២. ការវិនិយោគ

៥.២.១. យុទ្ធសាស្ត្រវិនិយោគ

គោលបំណងនៃយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន គឺដើម្បីបង្កើនផលវិនិយោគឱ្យបានអតិបរមា ព្រមទាំងការការពារទ្រព្យសកម្មវិនិយោគ និងធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិជាធរមាន និងសេចក្តីណែនាំរបស់ និយ័តករធានារ៉ាប់រងកម្ពុជា។ ក្រុមហ៊ុនអនុវត្តវិធីសាស្ត្រវិនិយោគប្រកបដោយការប្រុងប្រយ័ត្នបែបអភិរក្សនិយម និងមានហានិភ័យទាប ដើម្បីធានាបាននូវការការពារផលប្រយោជន៍របស់ម្ចាស់បណ្តុលសន្យារ៉ាប់រង និងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ក្រុមហ៊ុន។

សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ត្រូវបានណែនាំដោយផ្អែកលើគោលការណ៍យុទ្ធសាស្ត្រដូចខាងក្រោម៖

- ការអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន និងសេចក្តីណែនាំរបស់ និយ័តករធានារ៉ាប់រងកម្ពុជា គោលការណ៍ប្រើប្រាស់ផ្ទៃក្នុងស្តីពីការវិនិយោគ និងតម្រូវការអភិបាលកិច្ចជាធរមាន
- ការរក្សាមូលធន និងការការពារផលប្រយោជន៍របស់ម្ចាស់បណ្តុលសន្យារ៉ាប់រង និងម្ចាស់ភាគហ៊ុន និង
- ការរក្សាសាច់ប្រាក់ងាយស្រួលទូទាញបានគ្រប់គ្រាន់ ដើម្បីគាំទ្រដល់តម្រូវការប្រតិបត្តិការ កាតព្វកិច្ចធានារ៉ាប់រង និងតម្រូវការកម្រិតសាធារណភាព។

៥.២.២. ការគ្រប់គ្រងសំពៀតវិនិយោគ

ក្រុមហ៊ុនគ្រប់គ្រងសំពៀតវិនិយោគរបស់ខ្លួនយ៉ាងសកម្ម តាមរយៈការតាមដានជាប្រចាំលើ សន្ទនីយភាព ហានិភ័យជាសមភាគី ការប្រមូលផ្តុំនៃសំពៀតវិនិយោគ ផលវិនិយោគ និងការអនុលោមតាមបទប្បញ្ញត្តិ។ ក្រុមហ៊ុនអនុវត្តតាមយ៉ាងម៉ត់ចត់នូវតម្រូវការបែងចែកផលបៀត្រ ដែលបានកំណត់នៅក្រោមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ សកម្មភាពសំខាន់ៗនៃការគ្រប់គ្រងសំពៀតវិនិយោគរួមមាន៖

- ការតាមដានការអនុលោមតាមដែនកំណត់ហានិភ័យវិនិយោគ ស្របតាមបទប្បញ្ញត្តិ និងគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង
- ការធ្វើពិធីកម្មលើការដាក់ប្រាក់បញ្ញើរវាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងឧបករណ៍វិនិយោគដែលត្រូវបានអនុម័ត
- ការរាយការណ៍អំពីសកម្មភាពវិនិយោគ និងប្តូរទទួលបានការងារនៃសំពៀតវិនិយោគជាប្រចាំជូនគណៈគ្រប់គ្រង គណៈកម្មាធិការវិនិយោគ និងក្រុមប្រឹក្សាភិបាល។

៥.២.៣. ហានិភ័យនៃការវិនិយោគ

ហានិភ័យនៃការវិនិយោគ សំដៅលើហានិភ័យដោយផ្ទាល់ ឬដោយប្រយោល ដែលផ្សារភ្ជាប់ ឬក៏កើតចេញពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនធានារ៉ាប់រង។ ក្រុមហ៊ុនទទួលស្គាល់ថាសកម្មភាពវិនិយោគត្រូវបានប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ និងប្រតិបត្តិការផ្សេងៗ។ ដូច្នេះហើយ ការគ្រប់គ្រងហានិភ័យវិនិយោគ បង្កើតបានជាផ្នែកសំខាន់មួយនៃក្របខ័ណ្ឌអភិបាលកិច្ច និងការត្រួតពិនិត្យរបស់ក្រុមហ៊ុន។

ក្រុមហ៊ុននៅតែបន្តពង្រឹងអភិបាលកិច្ចវិនិយោគ ការត្រួតពិនិត្យផ្ទៃក្នុង ការតាមដាន និងដំណើរការគ្រប់គ្រងហានិភ័យរបស់ខ្លួន ដើម្បីធានាថា សកម្មភាពវិនិយោគ ទាំងឡាយនៅតែរក្សាភាពស្របគ្នាទៅនឹងទំហំហានិភ័យបានទទួលយក គោលដៅសាធារណៈ និងកាតព្វកិច្ចតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន។

៥.២.៤. ផែនការវិនិយោគរយៈពេល៣ឆ្នាំ

ផែនការវិនិយោគ ៣ ឆ្នាំរំកិលរបស់ក្រុមហ៊ុន គាំទ្រដល់គោលដៅរយៈពេលវែងក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ សន្ទនីយភាព និងចំណូលវិនិយោគប្រកបដោយ ចីរភាព ព្រមទាំងគាំទ្រដល់ការពង្រីកអាជីវកម្ម និងកម្រិតសាធារណៈតម្រូវនាពេលអនាគត។

សំណុំវិនិយោគត្រូវបានរំពឹងទុកថានឹងបន្តបែងចែកជាចម្បងទៅលើប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារពាណិជ្ជក្នុងស្រុក។ ក្រុមហ៊ុនមានបំណងបន្ត អនុវត្តយុទ្ធសាស្ត្រវិនិយោគប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈពេលមធ្យម។

ក្រុមហ៊ុននឹងបន្តពិនិត្យឡើងវិញ និងកែសម្រួលយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃស្ថានភាពទីផ្សារ ការវិវត្តនៃបទប្បញ្ញត្តិ និង តម្រូវការអាជីវកម្ម។

៥.២.៥. ការសិក្សាអំពីទិដ្ឋភាពនៃឱកាសវិនិយោគ

ក្រុមហ៊ុនធ្វើការវាយតម្លៃជាបន្តបន្ទាប់លើឱកាសវិនិយោគនានា ដើម្បីគាំទ្រដល់ការធ្វើឲ្យប្រសើរឡើងនូវសំណុំវិនិយោគ ការគ្រប់គ្រងសន្ទនីយភាព និង ផលចំណេញវិនិយោគប្រកបដោយចីរភាព ព្រមទាំងធានាបាននូវការអនុលោមតាមតម្រូវការបទប្បញ្ញត្តិជាធរមាន និងគោលការណ៍ប្រើប្រាស់ផ្ទៃក្នុងស្តីពីការ វិនិយោគដែលត្រូវបានអនុម័តរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនក៏វាយតម្លៃផងដែរលើភាពសមស្របនៃការវិនិយោគ ដោយផ្សារភ្ជាប់ទៅនឹងលក្ខណៈ និងរយៈពេលនៃកាតព្វកិច្ចធានារ៉ាប់រង តម្រូវការលំហូរសាច់ប្រាក់ ប្រតិបត្តិការ និងគោលដៅរួមនៃសំណុំវិនិយោគ។

នៅក្នុងករណីច្បាប់តម្រូវ នីតិវិធីនៃការយកចិត្តទុកដាក់ និងការពិនិត្យផ្ទៃក្នុងឡើងវិញ ត្រូវអនុវត្តមុនពេលប្រតិបត្តិការវិនិយោគ ដើម្បីធានាថាសកម្មភាពវិនិយោគ ត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន មានតម្លាភាព និងស្របតាមតម្រូវការរបស់ និយ័តករធានារ៉ាប់រងកម្ពុជា ស្តង់ដារអភិបាលកិច្ចផ្ទៃក្នុង និងយុទ្ធសាស្ត្រហិរញ្ញវត្ថុ រយៈពេលវែងរបស់ក្រុមហ៊ុន។

៥.៣. ទុនបម្រុងបច្ចេកទេសធានារ៉ាប់រង

ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងស្របតាមប្រកាសស្តីពីនីតិវិធីនិងវិធាននៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង ដែលចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងផ្អែកលើគោលការណ៍ និងការអនុវត្តនៃការគណនាបុព្វលាភធានារ៉ាប់រងដែលត្រូវបានទទួលស្គាល់ ជាទូទៅ។

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងសរុបមានចំនួន ៧៣.០០០ ដុល្លារអាមេរិក (៤៩.០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤)។ ការកើនឡើងនេះ ត្រូវបានជំរុញជាចម្បងដោយការកំណើននៃធានារ៉ាប់រងជាក្រុម រួមជាមួយនឹងការកើនឡើងកម្រិតមធ្យមនៃធានារ៉ាប់រងបុគ្គល ដែលឆ្លុះបញ្ចាំង ពីការពង្រីកអាជីវកម្ម និងការបន្ថែមផលិតផលថ្មីៗក្នុងអំឡុងពេលនោះ។

ផ្អែកលើការវាយតម្លៃនៃការគណនាបុព្វលាភធានារ៉ាប់រង ដែលបានធ្វើឡើងគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងត្រូវបាន រៀបចំឡើងនៅលើមូលដ្ឋានប្រុងប្រយ័ត្ន និងសមស្រប ហើយតាមទស្សនៈរបស់អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង ប្រាក់បម្រុងទាំងនេះគឺមានភាព គ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុន ដែលកើតចេញពីកិច្ចសន្យាធានារ៉ាប់រងដែលមានសុពលភាពនៅកាលបរិច្ឆេទរាយការណ៍ បន្ទាប់ពីបានដក ចំណែកធានារ៉ាប់រងបន្តរួច។ មិនមានការផ្លាស់ប្តូរដែលគួរឲ្យកត់សម្គាល់ណាមួយចំពោះវិធីសាស្ត្រក្នុងការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងជាមួយ របស់ក្រុមហ៊ុនក្នុងអំឡុងឆ្នាំនោះទេ។ ក្រុមហ៊ុនបានបន្តអនុវត្តមូលដ្ឋាននៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងដែលបានអនុម័តរបស់ខ្លួនដោយភាព ស៊ីសង្វាក់គ្នា ហើយប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងនៅតែស្ថិតក្រោមការគ្រប់គ្រង និងស្របតាមតម្រូវការនៃប្រកាសស្តីពីនីតិវិធី និងវិធាននៃការគណនាប្រាក់ បម្រុងបច្ចេកទេសធានារ៉ាប់រងចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៥.៤. លទ្ធផលប្រតិបត្តិការអាជីវកម្ម

៥.៤.១. លទ្ធផលនៃបុព្វលាភធានារ៉ាប់រង

បុព្វលាភធានារ៉ាប់រងសុទ្ធរបស់ក្រុមហ៊ុន ចំនួន ៤៥២,៣៧៥ ដុល្លារអាមេរិក សម្រាប់បញ្ចប់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើងប្រមាណ ១០% បើធៀបនឹងចំនួន ៤១១,៧៩២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។ ការកើនឡើងនេះ បង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលការងារនៃអាជីវកម្មធានារ៉ាប់រងស្នូល និងការបន្តបង្កើតបុព្វលាភធានារ៉ាប់រងក្នុងឆ្នាំ។

៥.៤.២. ការគ្រប់គ្រងការចំណាយ

ការគ្រប់គ្រងការចំណាយ គឺជាផ្នែកដ៏សំខាន់មួយក្នុងគោលបំណងរៀបចំផែនការ តាមដាន និងត្រួតពិនិត្យលំហូរចេញនៃហិរញ្ញវត្ថុ ដើម្បីធានាឱ្យមានការប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុនរក្សាបាននូវគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង នីតិវិធី និងក្របខ័ណ្ឌអនុម័តដែលបានកំណត់សម្រាប់ការចំណាយនានា រួមទាំងការរៀបចំថវិកា ដំណើរការផ្តល់ការអនុញ្ញាត និងតម្រូវការឯកសារយោងគាំទ្រ។

ក្នុងឆ្នាំ២០២៥ ការចំណាយប្រតិបត្តិការសរុបបានថយចុះពី ៤.១២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ មកនៅត្រឹម ៣.៥៦ លានដុល្លារអាមេរិក ដែលតំណាងឱ្យការថយចុះប្រចាំឆ្នាំប្រមាណ ១៤%។ ការថយចុះនេះ គឺបណ្តាលមកពីការថយចុះនៃការចំណាយទូទៅ និងរដ្ឋបាល ព្រមទាំងការថយចុះនៃការចំណាយលើការលក់ ដែលឆ្លុះបញ្ចាំងពីគំនិតផ្តួចផ្តើមបន្តធ្វើឱ្យប្រសើរឡើងនូវថ្លៃដើម និងប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈគ្រប់គ្រង។

ក្រុមហ៊ុនបានបន្តអនុវត្តការគ្រប់គ្រងការចំណាយប្រកបដោយវិន័យ និងគំនិតផ្តួចផ្តើមធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការក្នុងអំឡុងឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ទិសដៅអាជីវកម្មយុទ្ធសាស្ត្រ ប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន។

៥.៤.៣. ការគ្រប់គ្រងសំណងធានារ៉ាប់រង

ក្រុមហ៊ុនរក្សាបាននូវនីតិវិធីគ្រប់គ្រងការទាមទារសំណង ដើម្បីធានាបាននូវការវាយតម្លៃ និងការទូទាត់សំណងធានារ៉ាប់រងបានទាន់ពេលវេលា ប្រកបដោយភាពយុត្តិធម៌ និងត្រឹមត្រូវ ស្របតាមលក្ខខណ្ឌនៃបណ្តាសន្យារ៉ាប់រង ច្បាប់និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងការអនុវត្តល្អបំផុតនៅក្នុងវិស័យនេះ។

ក្របខ័ណ្ឌនៃការដោះស្រាយការទាមទារសំណង គ្របដណ្តប់ទាំងការទាមទារសំណងកម្រិតធំ និងកម្រិតតូច នៅលើគ្រប់ផលិតផលធានារ៉ាប់រងដែលពាក់ព័ន្ធទាំងអស់ ហើយត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់កិច្ចការពារម្ចាស់បណ្តាសន្យារ៉ាប់រង និងគុណភាពសេវាកម្មប្រកបដោយប្រសិទ្ធភាព ពេញមួយដំណើរការនៃការទាមទារសំណង។ សកម្មភាពចម្បងនៃការគ្រប់គ្រងការទាមទារសំណង រួមមាន៖

✿ ការវាយតម្លៃការទាមទារសំណង

ការទាមទារសំណងទាំងឡាយត្រូវបានពិនិត្យ និងវាយតម្លៃដោយផ្អែកលើឯកសារយោងគាំទ្រ លក្ខខណ្ឌនៃបណ្តាសន្យារ៉ាប់រង ការពិចារណាលើការធានាខុសត្រូវ និងកាលៈទេសៈពាក់ព័ន្ធនៃការទាមទារសំណង ដើម្បីធានាបាននូវការសម្រេចចិត្តលើសំណងប្រកបដោយភាពយុត្តិធម៌ និងស្របជាមួយការទាមទារសំណង។

✿ ការទូទាត់សំណង

ការទាមទារសំណងដែលបានអនុម័ត ត្រូវបានដំណើរការ និងទូទាត់ក្នុងកាលកំណត់ដូចដែលបានចែងនៅក្រោមបទប្បញ្ញត្តិជាធរមាន និងស្តង់ដារសេវាកម្មដើម្បីធានាបាននូវការគាំទ្រទាន់ពេលវេលាដល់ម្ចាស់បណ្តាសន្យារ៉ាប់រង និងអ្នកទទួលផល។

ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តក្នុងការរក្សាស្តង់ដារសេវាកម្មទាមទារសំណងដែលមានប្រសិទ្ធភាព និងឆ្លើយតបតាមស្តង់ដារសេវាកម្ម ព្រមទាំងធានាការគ្រប់គ្រងប្រកបដោយការប្រុងប្រយ័ត្នលើបំណុលធានារ៉ាប់រង និងការបន្តអនុលោមតាមតម្រូវការបទប្បញ្ញត្តិ។

៥.៥. ធានារ៉ាប់រងបន្ត

ក្រុមហ៊ុនរៀបចំផែនការកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត ដើម្បីការពារដើមទុន គ្រប់គ្រងហានិភ័យនៃការធានារ៉ាប់រង និងគាំទ្រការរីកចម្រើនប្រកបដោយចីរភាព ស្របតាមប្រកាសស្តីពីវិធាន និងគោលការណ៍ណែនាំនៃការធានារ៉ាប់រងបន្តចេញដោយ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសេចក្តីណែនាំស្តីពីពិធីកម្ម នៃការធានារ៉ាប់រងបន្តចេញដោយ និយ័តករធានារ៉ាប់រងកម្ពុជា ។

ការធានារ៉ាប់រងបន្តត្រូវបានប្រើប្រាស់ដើម្បីកម្រិតលើទំហំនៃការប៉ះពាល់ពីសំណងធំៗ បទពិសោធន៍សំណងដែលខ្ពស់ជាងការរំពឹងទុក និងហានិភ័យសរុប ដើម្បីធានាថា កម្រិតរក្សាទុកហានិភ័យសុទ្ធ នៅតែស្ថិតក្នុងកម្រិតនៃសមត្ថភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងតម្រូវការនៃបទប្បញ្ញត្តិ។

ក្រុមហ៊ុនអនុវត្តផែនការកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តក្នុងទម្រង់ដ៏សមស្រប រួមមានកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត និងការផ្ទេរហានិភ័យបន្តជាករណី។ ដោយផ្អែកលើហានិភ័យទៅតាមប្រភេទផលិតផល បទពិសោធន៍នៃការទាមទារសំណង ស្ថានភាពដើមទុន និងកម្រិតនៃការទទួលយកហានិភ័យ។ ផែនការកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តទាំងអស់ ត្រូវទទួលបានការអនុម័តជាមុនពី និយ័តករធានារ៉ាប់រងនៃកម្ពុជា មុនពេលក្រុមហ៊ុនអាចចុះកិច្ចព្រមព្រៀងបន្តបាន។ ការផ្លាស់ប្តូរណាមួយចំពោះផែនការកិច្ចព្រមព្រៀងបន្តដែលមានស្រាប់ ក៏ត្រូវទទួលបានការអនុម័តជាមុនពីនិយ័តករជាមុនផងដែរមុនពេលអាចអនុវត្តបាន។

ក្រុមហ៊ុនធានារ៉ាប់រងបន្តត្រូវបានជ្រើសរើសដោយផ្អែកលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ជំនាញបច្ចេកទេស តម្លៃ ភាពអាចជឿទុកចិត្តបានក្នុងការដោះស្រាយសំណងការឆ្លើយតបផ្នែកប្រតិបត្តិការ និងសមត្ថភាពក្នុងការផ្តល់ការគាំទ្រដល់ការវាយតម្លៃធានារ៉ាប់រង។ ការអនុវត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ ដែលជាផ្នែកមួយនៃដំណើរការអភិបាលកិច្ច និងការត្រួតពិនិត្យហានិភ័យរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនមិនមានការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់ណាមួយចំពោះយុទ្ធសាស្ត្រធានារ៉ាប់រងបន្តក្នុងអំឡុងពេលរយៈពេលវាយការណ៍នេះទេ។

៥.៦. ការគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ការការពារផលប្រយោជន៍របស់ម្ចាស់បំណុលសន្យារ៉ាប់រង ការគាំទ្រដល់ការអនុលោមតាមបទប្បញ្ញត្តិ និងការសម្រេចបាននូវចីរភាពអាជីវកម្មរយៈពេលវែង។

៥.៦.១. ការវិភាគ និងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ សំដៅហានិភ័យដែលកើតចេញពីប្រព័ន្ធ ឬនីតិវិធីផ្ទៃក្នុង ដែលខ្វះខាត ឬមិនដំណើរការ អាចប្តូរកិរិយារបស់បុគ្គលិក ឬបណ្តាលមកពីហេតុការណ៍ខាងក្រៅ។ ហានិភ័យប្រតិបត្តិការ រួមបញ្ចូលហានិភ័យផ្នែកច្បាប់ និងចំណែកហានិភ័យគ្រប់គ្រងក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធានារ៉ាប់រង ប៉ុន្តែមិនរួមបញ្ចូលហានិភ័យយុទ្ធសាស្ត្រ និងហានិភ័យកេរ្តិ៍ឈ្មោះ។ ក្រុមហ៊ុនរក្សាបាននូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដែលត្រូវបានធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រងផ្ទៃក្នុង បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងគាំទ្រដល់ការអនុលោមតាមបទប្បញ្ញត្តិ។ គណៈគ្រប់គ្រងធ្វើការពិនិត្យ និងពង្រឹងការគ្រប់គ្រងប្រតិបត្តិការដោយជាប់លាប់ ដើម្បីគាំទ្រដល់និរន្តរភាពអាជីវកម្ម ការអនុលោមតាមបទប្បញ្ញត្តិ និងប្រសិទ្ធភាពប្រតិបត្តិការ។

៥.៦.២. ហានិភ័យឥណទាន

ហានិភ័យឥណទាន សំដៅលើហានិភ័យនៃការប្រែប្រួលជាអវិជ្ជមាននៃតម្លៃធនធានមូលធនដោយសារតែបម្រែបម្រួលដោយមិនអាចរំពឹងទុកមុនបាននៃការខកខានសងបំណុលជាក់ស្តែងក៏ដូចជាការធ្លាក់ចុះនៃសមត្ថភាពឥណទានរបស់កូនបំណុល រួមទាំងហានិភ័យនៃការផ្លាស់ប្តូរចំណាត់ថ្នាក់ឥណទាន និងហានិភ័យនៃការធ្លាក់ចុះតម្លៃឬការប្រាក់នៃឥណទាន និងហានិភ័យនៃការធ្លាក់ចុះតម្លៃ ឬ ការប្រាក់នៃឧបករណ៍វិនិយោគផ្សេងទៀតបណ្តាលមកពីគ្មានលទ្ធភាពសង។

ក្រុមហ៊ុនគ្រប់គ្រងហានិភ័យឥណទានតាមរយៈសកម្មភាពសំខាន់ៗដូចជា៖

- ការដាក់ប្រាក់បញ្ញើជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលមានកេរ្តិ៍ឈ្មោះល្អ និងទទួលបានការអនុញ្ញាតតាមច្បាប់ជាធរមាន
- ការធ្វើពិធីកម្មលើការវិនិយោគ និងការប្រឈមហានិភ័យជាមួយធនាគារ
- ការតាមដានជាប្រចាំលើគណនីត្រូវទារនិងសមតុល្យគណនីសមភាគី
- ជ្រើសរើសតែក្រុមហ៊ុនធានារ៉ាប់រងបន្តដែលមានចំណាត់ថ្នាក់ឥណទានខ្ពស់តែប៉ុណ្ណោះ និង
- ការរក្សាការប្រុងប្រយ័ត្នសម្រាប់ការវិនិយោគ និងកំណត់ការប្រឈម។

ក្រុមហ៊ុនអនុវត្តវិធីសាស្ត្របែបអភិរក្សនិយម ក្នុងការគ្រប់គ្រងការប្រឈមហានិភ័យលើការវិនិយោគ និងសមភាគី ដើម្បីកាត់បន្ថយការខាតបង់ឥណទានដែលអាចកើតមានឱ្យនៅកម្រិតអប្បបរមា។

៥.៦.៣. ហានិភ័យសន្ទនីយ

ហានិភ័យសន្ទនីយ គឺជាហានិភ័យដែលក្រុមហ៊ុនធានារ៉ាប់រងមិនអាចទទួលបានផលពីការវិនិយោគ និង ទ្រព្យសកម្មផ្សេងទៀតបានទាន់ពេលវេលាដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន (តម្រូវការទ្រព្យបញ្ចាំ) តាមកាលកំណត់។

ក្រុមហ៊ុនគ្រប់គ្រងហានិភ័យសន្ទនីយយ៉ាងសកម្មតាមរយៈសកម្មភាពសំខាន់ៗដូចជា៖

- ការតាមដានជាប្រចាំលើការប៉ាន់ប្រមាណលំហូរសាច់ប្រាក់ និងតម្រូវការទុន
- ការរក្សាទុកសាច់ប្រាក់ និងប្រាក់បញ្ញើរយៈពេលខ្លីឲ្យបានគ្រប់គ្រាន់
- ការរៀបចំរយៈពេលនៃការវិនិយោគ ឲ្យស្របទៅនឹងតម្រូវការប្រតិបត្តិការ និងតម្រូវការបំណុលធានារ៉ាប់រង
- ការរក្សាទុកកម្រិតសាធារណៈ និងបម្រុងសាច់ប្រាក់ងាយស្រួលស្របតាមបទប្បញ្ញត្តិ និង
- ការតាមដានជាប្រចាំលើតម្រូវការទុនដែលបានគ្រោងទុក និងតម្រូវការទុនប្រតិបត្តិការ។

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរក្សាទុកជាចម្បងនៅក្នុងទម្រង់ឧបករណ៍ហិរញ្ញវត្ថុដែលមានសាច់ប្រាក់ងាយស្រួល រួមមាន សាច់ប្រាក់ សមតុល្យគណនីធនាគារ និងការដាក់ប្រាក់បញ្ញើជាមួយធនាគារ ដើម្បីគាំទ្រដល់ភាពបត់បែនផ្នែកហិរញ្ញវត្ថុ និងតម្រូវការប្រតិបត្តិការ។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុនរក្សាបាននូវធនធានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ដើម្បីគាំទ្រដល់តម្រូវការប្រតិបត្តិការ និងកាតព្វកិច្ចចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង។

៥.៦.៤. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ សំដៅលើហានិភ័យនៃបម្រែបម្រួលជាអវិជ្ជមានលើតម្លៃមូលធន ដែលបណ្តាលមកពីការប្រែប្រួលមិនបានរំពឹងទុកក្នុងកម្រិតណាមួយ ឬភាពឆាប់ប្រែប្រួលនៃតម្លៃទីផ្សាររបស់ទ្រព្យសកម្ម និងបំណុល។

ក្រុមហ៊ុនគ្រប់គ្រងហានិភ័យទីផ្សារតាមរយៈ៖

- ការរក្សាយុទ្ធសាស្ត្របែងចែកការវិនិយោគបែបអភិរក្សនិយម
- ការតាមដានស្ថានភាពទីផ្សារ និងនិន្នាការនៃអត្រាការប្រាក់
- ការធ្វើពិពិធកម្មលើការដាក់ប្រាក់បញ្ញើក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលទទួលបានការអនុម័ត និង
- ការធ្វើការពិនិត្យវាយតម្លៃលើផលប៉ះពាល់និយោគ និងហិរញ្ញវត្ថុជាប្រចាំ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនមានការប្រឈមនឹងតម្លៃទាបបំផុតទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈស្មុគស្មាញ ហើយក្រុមហ៊ុននៅតែបន្តរក្សាវិធីសាស្ត្រវិនិយោគប្រកបដោយការប្រុងប្រយ័ត្ន ដោយផ្ដោតលើការរក្សាមូលធន និងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។

៥.៦.៥. ហានិភ័យធានារ៉ាប់រង

ហានិភ័យធានារ៉ាប់រង សំដៅដល់ហានិភ័យនៃការផ្លាស់ប្តូរជាអវិជ្ជមានចំពោះតម្លៃនៃធនធានមូលធនកើតឡើងដោយសារការផ្លាស់ប្តូរមិនបានរំពឹងទុកចំពោះការសន្មតតម្លៃ ឬទុនបម្រុង ដូចជាអត្រាប៉ះពាល់ធ្ងន់ធ្ងរកម្រិតញឹកញាប់នៃការកើតហានិភ័យនិន្នាការ ភាពងាយផ្លាស់ប្តូរ ឬកម្រិតនៃអត្រាកើតឡើង។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យធានារ៉ាប់រងតាមរយៈសកម្មភាពចម្បងៗដូចជា៖

- បង្កើតគោលការណ៍ប្រើប្រាស់ផ្ទៃក្នុងសម្រាប់វាយតម្លៃហានិភ័យកំណត់បុព្វលាភធានារ៉ាប់រង និងការចេញបណ្ណសន្យារ៉ាប់រងជូនអតិថិជន
- រចនាផលិតផលធានារ៉ាប់រង និងពិនិត្យលើការកំណត់តម្លៃ
- រៀបចំផែនការកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត ដើម្បីគ្រប់គ្រងហានិភ័យប្រមូលផ្តុំ
- វាយតម្លៃការគណនាបុព្វលាភធានារ៉ាប់រងជាប្រចាំលើបំណុលធានារ៉ាប់រង
- តាមដានលើបទពិសោធន៍នៃការទាមទារសំណង និងនិន្នាការនៃការរក្សាទុកបណ្ណសន្យារ៉ាប់រងបន្តសុពលភាព និងវាយតម្លៃជាប្រចាំលើភាពគ្រប់គ្រាន់នៃទុនបម្រុង និងស្ថានភាពសាធារណៈ។

បំណុលកិច្ចសន្យាធានារ៉ាប់រង ត្រូវបានបង្កើតឡើងស្របតាមតម្រូវការបទប្បញ្ញត្តិជាធរមាន និងគោលការណ៍គណនាបុព្វលាភធានារ៉ាប់រងដែលត្រូវបានទទួលស្គាល់ជាទូទៅ។ គណៈគ្រប់គ្រង ធ្វើការតាមដានជាប្រចាំលើការសន្មតធានារ៉ាប់រង ដែលពាក់ព័ន្ធនឹងអត្រាមរណភាព ការចំណាយ អត្រាការបោះបង់ចោលកិច្ចសន្យា និងកត្តាគណនាបុព្វលាភធានារ៉ាប់រងផ្សេងៗទៀត ដើម្បីធានាថាបំណុលធានារ៉ាប់រងនៅតែទទួលបានការគាំទ្រយ៉ាងគ្រប់គ្រាន់។

៥.៦.៦. ហានិភ័យផ្សេងទៀត

បន្ថែមលើហានិភ័យចម្បងៗដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុនក៏អាចប្រឈមនឹងហានិភ័យផ្សេងៗទៀត ដែលអាចជះឥទ្ធិពលដល់ប្រតិបត្តិការ ស្ថានភាពហិរញ្ញវត្ថុ ឬគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន រួមមាន៖

- ហានិភ័យផ្នែកបទប្បញ្ញត្តិ និងការអនុលោមភាព
- ហានិភ័យផ្នែកយុទ្ធសាស្ត្រ និងអាជីវកម្ម
- ហានិភ័យផ្នែកបច្ចេកវិទ្យា និងសន្តិសុខសាយប័រ និង
- ហានិភ័យផ្នែកកេរ្តិ៍ឈ្មោះ។

ក្រុមហ៊ុនបន្តពង្រឹងការអនុវត្តអភិបាលកិច្ច ការអនុលោមភាព ការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យរបស់ខ្លួន ដើម្បីគាំទ្រដល់ការកំណត់អត្តសញ្ញាណ ការតាមដាន និងការកាត់បន្ថយហានិភ័យទាំងនេះប្រកបដោយប្រសិទ្ធភាព។

៥.៧. នីតិវិធីអនុវត្តវិធានការស្គាល់អតិថិជន និងភាគីពាក់ព័ន្ធ

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ហ៊ុនឈូន ឡាយហ៊ុំ បានកត់សម្គាល់នូវការផ្លាស់ប្តូរសំខាន់ៗមួយចំនួនក្នុងក្របខ័ណ្ឌការយកចិត្តទុកដាក់ស្គាល់អតិថិជន និងការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ ក្រុមហ៊ុនបានពង្រីកបណ្តាញចែកចាយរបស់ខ្លួន រួមទាំងបង្កើតភាពជាដៃគូបើកកាស៊ីណូជាមួយ ធនាគារ កាថេយ្យណែធីត (ខេមបូឌា) ម.ក និងបានដាក់លក់ផលិតផលការពារថ្មីៗ ដែលនាំឲ្យមានកំណើនចំនួនអតិថិជនទាំងតាមរយៈបណ្តាញភ្នាក់ងារ និងបណ្តាញដៃគូ។ នីតិវិធីយកចិត្តទុកដាក់ស្គាល់អតិថិជន ត្រូវបានអនុវត្តចំពោះអតិថិជនថ្មីនិងដៃគូអាជីវកម្មថ្មីទាំងអស់មុនពេលចេញបណ្តាញសន្យារ៉ាប់រង ឬមុនពេលចុះកិច្ចព្រមព្រៀងអាជីវកម្មណាមួយ ដោយកម្រិតនៃការត្រួតពិនិត្យសមស្របទៅនឹងកម្រិតហានិភ័យដែលបានវាយតម្លៃចំពោះអតិថិជន ឬដៃគូនីមួយៗ។ ក្រុមហ៊ុនក៏បានពង្រឹងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងកែលម្អស្តង់ដារការវាយតម្លៃហានិភ័យធានារ៉ាប់រង ដើម្បីគាំទ្រដល់ប្រសិទ្ធភាពនៃក្របខ័ណ្ឌអនុលោមតាមវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន និង ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ខ្លួនផងដែរ។ ការបណ្តុះបណ្តាលជាប្រចាំស្តីពីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មត្រូវបានផ្តល់ជូនដល់បុគ្គលិកពាក់ព័ន្ធ និងដៃគូចែកចាយពេញមួយឆ្នាំ ដើម្បីធានាឲ្យមានការយល់ដឹងអំពីកាតព្វកិច្ចយកចិត្តទុកដាក់ស្គាល់អតិថិជន សកម្មភាពគ្រួសារសង្ស័យ និងកាតព្វកិច្ចវាយការណ៍។

៦

ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម

ទំនួលខុសត្រូវសង្គម របស់សាជីវកម្ម

៦.១. សកម្មភាពសហគមន៍

ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម គឺជាផ្នែកមួយនៃបេសកកម្មរបស់ ហ៊្វីរឈ្នួន ឡាយហ្វី ក្នុងការចូលរួមចំណែកជូនសហគមន៍កម្ពុជា តាមរយៈការគាំទ្រវិស័យអប់រំ ជំនួយមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីវិស័យធានារ៉ាប់រង។ ក្នុងនាមជាស្ថាប័នសាជីវកម្មដែលមានទំនួលខុសត្រូវ ក្រុមហ៊ុនបានតម្រើមសកម្មភាពសង្គមរបស់ខ្លួនឱ្យស្របតាមគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងបេសកកម្មក្នុងការផ្តល់ការការពារហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងប្រកបដោយចីរភាពទូទាំងប្រទេស។

សកម្មភាពសំខាន់ៗក្នុងឆ្នាំ 2025 រួមមាន៖

ការផ្តល់សម្ភារសិក្សាជូនមណ្ឌលកុមារកំព្រាបុរីកុមារ

នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ



ការផ្តល់សម្ភារសិក្សាជូនសិស្សសាលាបឋមសិក្សាអូរម្នាស់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប



**កម្មវិធី ខែរស្រឡាញ់ខ្មែរ
ខែរជួយខ្មែរ**
និងការផ្តល់សម្ភារសិក្សាជូន
សាលាបឋមសិក្សាស្ថាពរ ខេត្តព្រះវិហារ



ដំណើរទស្សនកិច្ចសួរសុខទុក្ខ និងគាំទ្រកងទ័ពជួរមុខ



Diamond Sponsor លើកម្មវិធីសប្បុរសធម៌
មួយជំហាន Fun-Run Fundraising





រៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា



ហ្វ័រឈ្នួន ឡាយហ្ស៍

តែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ដែលស្របតាមចក្ខុវិស័យស្នូលរបស់ខ្លួន ក្នុងការផ្តល់ការការពារហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា លើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសហគមន៍ និងខ្សែនាពាណិជ្ជកម្ម។ ក្រុមហ៊ុនទន្ទឹងរង់ចាំបន្តពង្រីកឥទ្ធិពលវិជ្ជមាន និងការចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរបស់សាជីវកម្មឱ្យកាន់តែទូលំទូលាយនៅក្នុងឆ្នាំខាងមុខ។



៦.២ និរន្តរភាពបរិស្ថាន

ខណៈពេលដែលបេសកកម្មចម្បងរបស់យើងគឺការការពារហិរញ្ញវត្ថុ ហ្វូឡូន ឡាយហ្វ ក៏បាននឹងកំពុងអនុវត្តសកម្មភាពកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ខ្លួន និងរួមចំណែកដល់អនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុនលើកកម្ពស់យ៉ាងសកម្មនូវនិរន្តរភាពបរិស្ថានតាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើបរិវត្តកម្មឌីជីថលជាបន្តបន្ទាប់ ដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ក្រដាស តាមរយៈការទទួលយកលំហូរការងារឌីជីថល និងដំណើរការគ្មានក្រដាសនៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ លើសពីនេះ ហ្វូឡូន ឡាយហ្វ ជម្រុញការប្រើប្រាស់ថាមពលដោយសន្សំសំចៃនៅទូទាំងបណ្តាញសាខារបស់ខ្លួន និងខិតខំកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងកម្មវិធីជួបជុំក្នុងក្រុមហ៊ុន ដែលក្នុងនោះយើងបានផ្លាស់ប្តូរ មកប្រើប្រាស់អំពូលភ្លើងបិទបើកដោយស្វ័យប្រវត្ត ម៉ាស៊ីនត្រជាក់បិទបើកដោយស្វ័យប្រវត្ត និងការបិទភ្លើងអំពូលក្នុងម៉ោងសម្រាកពេលថ្ងៃ។

ហ្វូឡូន ឡាយហ្វ ទទួលស្គាល់ថាទំនួលខុសត្រូវបរិស្ថានជាផ្នែកសំខាន់មួយក្នុងការក្លាយជាសាជីវកម្មដែលមានទំនួលខុសត្រូវ ហើយក្រុមហ៊ុននៅតែបន្តដាក់បញ្ចូលការអនុវត្តប្រកបដោយចីរភាពទៅក្នុងប្រតិបត្តិការរបស់ខ្លួន នៅពេលដែលខ្លួនបន្តរីកចម្រើនទៅមុខ។



៧

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិក និងក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ៊្វឺនស្តេស ឡាយហ្វ អ៊ិនស្តេន ម.ក

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហ៊្វឺនស្តេស ឡាយហ្វ អ៊ិនស្តេន ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍ការបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់មកជាមួយទាំងនេះផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា “CIFRSs”) ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 កិច្ចសន្យាធានារ៉ាប់រង និង CIFRS 9 ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមសេចក្តីជូនដំណឹងរបស់ និយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) ដែលអនុញ្ញាតឲ្យពន្យារពេលក្នុងការអនុវត្តស្តង់ដារទាំងនេះ។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយយោងតាមប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលសមស្របចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃសហគ្រាសដែលទទួលខុសត្រូវជាសាធារណៈ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ជាមួយតម្រូវការផ្នែកសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៃសហគ្រាសដែលទទួលខុសត្រូវជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌របស់យើងខ្ញុំ ដោយស្របទៅតាមតម្រូវការទាំងនេះផងដែរ។ យើងខ្ញុំជឿជាក់ថាកុស្តតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ការសង្កត់ធ្ងន់លើបញ្ហា

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍លើកំណត់សម្គាល់លេខ ២.១ ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលពណ៌នាអំពីការណែនាំលើការពន្យារពេលអនុវត្តស្តង់ដារ CIFRS 17 និង CIFRS 9។ មតិយោបល់របស់យើងខ្ញុំ មិនត្រូវបានកែប្រែចំពោះបញ្ហានេះទេ។

ព័ត៌មានផ្សេងក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀត ដែលយើងខ្ញុំទទួលបាននាកាលបរិច្ឆេទរបាយការណ៍របស់សវនកររួមមាន ព័ត៌មានទូទៅអំពីក្រុមហ៊ុន និងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវលើព័ត៌មានផ្សេងៗទាំងនេះ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុពុំគ្របដណ្តប់លើព័ត៌មានផ្សេងៗទាំងនេះទេ ហើយយើងខ្ញុំក៏មិនបង្ហាញក្នុងទម្រង់ណាមួយនៃសេចក្តីសន្និដ្ឋានបែបធានាអះអាង ទៅលើព័ត៌មានផ្សេងៗទាំងនេះដែរ។

ទាក់ទងនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងៗទាំងនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងៗទាំងនេះមានភាពខុសគ្នាជាសារវន្ត ឬទេជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានក្នុងការងារសវនកម្ម ឬ ថាតើព័ត៌មានផ្សេងៗទាំងនេះមានកំហុសឆ្គងជាសារវន្ត ឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំតម្រូវឲ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំមិនអ្វីត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងៗទាំងនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយអនុលោមតាម CIFRSs ជាមួយនឹងការពន្យារពេលអនុវត្ត CIFRS 17 និង CIFRS 9 ហើយនឹងទទួលខុសត្រូវផងដែរ ចំពោះប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាចាំបាច់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ដំណើរការប្រតិបត្តិការក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ច មានទំនួលខុសត្រូវលើការត្រួតពិនិត្យមើលលើដំណើរការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ ក៏រួមបញ្ចូលគ្នា) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មស្របតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយ វិជ្ជាជីវៈក្នុងការដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យ នៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលបានប្រើប្រាស់ និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្ម ដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថា តើមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត ទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងផ្សេងៗ និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុតំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។ ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពី វិសាលភាព និងពេលវេលាដែលបានគ្រោងទុកនៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗរួមបញ្ចូលផងដែរ នូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



ឡាន ស៊ីនរតនា
Partner

អ៊ិនស៊ូ អ៊ែន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញសវនករប្រតិស្រុត

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

៧.១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម				
ប្រាក់តម្កល់តាមច្បាប់	700,000	2,809,100	700,000	2,817,500
ទ្រព្យ និងបរិក្ខារ	207,834	834,038	338,341	1,361,823
ទ្រព្យសកម្មអរូបី	1,176	4,719	1,448	5,828
សិទ្ធិលើការប្រើប្រាស់ទ្រព្យសកម្ម	386,546	1,551,209	645,950	2,599,949
ចំណាយបង់មុន និងទ្រព្យសកម្មផ្សេងៗ	241,265	968,196	643,687	2,590,840
គណនីធានារ៉ាប់រងត្រូវទទួល	38,461	154,345	23,521	94,672
ប្រាក់បញ្ញើនៅធនាគារ	2,250,000	9,029,250	4,600,000	18,515,000
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6,004,807	24,097,290	1,765,920	7,107,828
ទ្រព្យសកម្មសរុប	9,830,089	39,448,147	8,718,867	35,093,440
មូលធន និងបំណុល				
មូលធន				
ដើមទុន	15,000,000	60,000,000	15,000,000	60,000,000
ប្រាក់កក់សម្រាប់ការទិញភាគហ៊ុននាពេលអនាគត	8,000,000	32,000,000	3,700,000	14,800,000
ខាតបង្គរ	(14,103,559)	(57,383,837)	(11,213,855)	(45,793,233)
លម្អៀងបង្គរពីការបកប្រែរូបិយប័ណ្ណ	-	1,085,255	-	1,124,967
មូលធនសរុប	8,896,441	35,701,418	7,486,145	30,131,734
បំណុល				
បំណុលកិច្ចសន្យាធានារ៉ាប់រង	73,447	294,743	49,162	197,877
កាតព្វកិច្ចពន្ធ និងបទប្បញ្ញត្តិ	29,350	117,782	37,581	151,264
បំណុលភតិសន្យា	547,110	2,195,552	802,361	3,229,503
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	283,741	1,138,652	343,618	1,383,062
បំណុលសរុប	933,648	3,746,729	1,232,722	4,961,706
មូលធន និងបំណុលសរុប	9,830,089	39,448,147	8,718,867	35,093,440

៧.២. របាយការណ៍លទ្ធផលចំណូលពេញលេញ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	សម្រាប់កាលបរិច្ឆេទបញ្ចប់		សម្រាប់កាលបរិច្ឆេទបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់លេខ 2.2)		(កំណត់សម្គាល់លេខ 2.2)	
ចំណូលបុព្វលាភដុល	467,622	1,875,632	419,967	1,709,686
បុព្វលាភផ្ទេរទៅក្រុមហ៊ុនធានារ៉ាប់រងបន្ត	(15,247)	(61,156)	(8,175)	(33,280)
ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ	452,375	1,814,476	411,792	1,676,406
ចំណូលការប្រាក់ និងផ្សេងៗ	213,217	855,213	352,194	1,433,782
ចំណូលសរុប	665,592	2,669,689	763,986	3,110,188
អត្ថប្រយោជន៍ និងសំណងដុលដែលបានទូទាត់	(5,258)	(21,090)	(10,507)	(42,774)
សំណងបានផ្ទេរទៅក្រុមហ៊ុនធានារ៉ាប់រងបន្ត	-	-	2,500	10,178
បម្រែបម្រួលបំណុលកិច្ចសន្យាធានារ៉ាប់រងដុល	(24,285)	(97,407)	(17,393)	(70,807)
ចំណាយកម្រៃជើងសារ	(129,247)	(518,410)	(80,839)	(329,096)
ចំណាយហិរញ្ញវត្ថុ	(53,377)	(214,095)	(71,072)	(289,334)
ចំណាយការលក់	(241,415)	(968,316)	(347,683)	(1,415,417)
ចំណាយទូទៅ និងរដ្ឋបាល	(3,101,714)	(12,440,975)	(3,599,032)	(14,651,659)
ចំណាយសរុប	(3,555,296)	(14,260,293)	(4,124,026)	(16,788,909)
ខាតមុនគិតពន្ធលើប្រាក់ចំណូល	(2,889,704)	(11,590,604)	(3,360,040)	(13,678,721)
ចំណាយពន្ធលើប្រាក់ចំណូល	-	-	-	-
ខាតសុទ្ធក្នុងគ្រា	(2,889,704)	(11,590,604)	(3,360,040)	(13,678,721)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(39,712)	-	(181,711)
ខាតពេញលេញសរុបក្នុងគ្រា	(2,889,704)	(11,630,316)	(3,360,040)	(13,860,432)

៧.៣. របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ប្រាក់កក់សម្រាប់ការ ទិញភាគហ៊ុននាពេល អនាគត		ខាតបង្គុយ		លម្អៀងបង្ក ពីការបកប្រែ រូបិយប័ណ្ណ	មូលធនសរុប	
	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	15,000,000	60,000,000	3,700,000	14,800,000	(11,213,855)	(45,793,233)	1,124,967	7,486,145	30,131,734
ខាតសុទ្ធក្នុងគ្រា	-	-	-	-	(2,889,704)	(11,590,604)	-	(2,889,704)	(11,590,604)
លម្អៀងពីការ បកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(39,712)	-	(39,712)
ខាតពេញលេញសរុប ក្នុងគ្រា	-	-	-	-	(2,889,704)	(11,590,604)	(39,712)	(2,889,704)	(11,630,316)
ប្រាក់កក់សម្រាប់ការ ទិញភាគហ៊ុននាពេល អនាគតក្នុងគ្រា	-	-	4,300,000	17,200,000	-	-	-	4,300,000	17,200,000
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	15,000,000	60,000,000	8,000,000	32,000,000	(14,103,559)	(57,383,837)	1,085,255	8,896,441	35,701,418
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	15,000,000	60,000,000	-	-	(7,853,815)	(32,114,512)	1,306,678	7,146,185	29,192,166
ខាតសុទ្ធក្នុងគ្រា	-	-	-	-	(3,360,040)	(13,678,721)	-	(3,360,040)	(13,678,721)
លម្អៀងពីការ បកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	(181,711)	-	(181,711)
ខាតពេញលេញសរុប ក្នុងគ្រា	-	-	-	-	(3,360,040)	(13,678,721)	(181,711)	(3,360,040)	(13,860,432)
ប្រាក់កក់សម្រាប់ការ ទិញភាគហ៊ុននាពេល អនាគតក្នុងគ្រា	-	-	3,700,000	14,800,000	-	-	-	3,700,000	14,800,000
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	15,000,000	60,000,000	3,700,000	14,800,000	(11,213,855)	(45,793,233)	1,124,967	7,486,145	30,131,734

៧.៤. របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សកម្មភាពប្រតិបត្តិការ				
ខាតមុនគិតពន្ធលើប្រាក់ចំណូល	(2,889,704)	(11,590,604)	(3,360,040)	(13,678,721)
ធាតុមិនមែនជាសាច់ប្រាក់ដែលបញ្ចូល នៅក្នុងខាតមុនគិតពន្ធលើប្រាក់ចំណូល៖				
រំលស់ទ្រព្យរូបិ៍ និងអរូបិ៍	423,535	1,698,799	450,524	1,834,083
ចំណាយហិរញ្ញប្បទាន	53,377	214,095	71,072	289,334
ចំណូលការប្រាក់	(209,180)	(839,021)	(348,388)	(1,418,288)
ចំណេញពីការកែប្រែតម្លៃសន្យា	-	-	(174)	(709)
បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖				
កំណើននៃ៖				
ចំណាយបង់មុន និងទ្រព្យសកម្មផ្សេងៗ	(33,119)	(132,840)	(27,899)	(113,577)
គណនីធានារ៉ាប់រងត្រូវទទួល	(14,940)	(59,924)	(7,533)	(30,667)
កំណើន (តំហយ) នៃ៖				
បំណុលកិច្ចសន្យាធានារ៉ាប់រង	24,285	97,407	17,392	70,803
កាតព្វកិច្ចពន្ធ និងបទប្បញ្ញត្តិ	(8,231)	(33,015)	6,342	25,818
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	(59,930)	(240,379)	39,235	159,726
	(2,713,907)	(10,885,482)	(3,159,469)	(12,862,198)
ការប្រាក់បានទទួល	644,721	2,585,976	268,622	1,093,560
ការប្រាក់បានទូទាត់	(53,377)	(214,095)	(71,072)	(289,334)
លំហូរសាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(2,122,563)	(8,513,601)	(2,961,919)	(12,057,972)
សកម្មភាពវិនិយោគ				
ការទិញនៃ៖				
ប្រាក់បញ្ញើនៅធនាគារ	(2,250,000)	(9,024,750)	(3,100,000)	(12,620,100)
ទ្រព្យ និងបរិក្ខារ	(28,847)	(115,705)	(21,534)	(87,665)
សាច់ប្រាក់បានពីប្រាក់បញ្ញើនៅធនាគារ ដល់កាលកំណត់	4,600,000	18,450,600	3,000,000	12,213,000

៧.២. របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធជានពី (ប្រើប្រាស់)				
ក្នុងសកម្មភាពវិនិយោគ				
សកម្មភាពហិរញ្ញវត្ថុ				
ការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា	(259,703)	(1,041,669)	(231,721)	(943,336)
ប្រាក់កក់សម្រាប់ការទិញភាគហ៊ុននាពេល អនាគតក្នុងគ្រា	4,300,000	17,200,000	3,700,000	14,800,000
លំហូរសាច់ប្រាក់សុទ្ធជានពីសកម្មភាព ហិរញ្ញវត្ថុ	4,040,297	16,158,331	3,468,279	13,856,664
កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់ សមមូល	4,238,887	16,954,875	384,826	1,303,927
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម ការិយបរិច្ឆេទ	1,765,920	7,107,828	1,381,094	5,641,769
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	34,587	-	162,132
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	6,004,807	24,097,290	1,765,920	7,107,828

     Fortune Life Insurance PLC  fortunelifecambodia

 www.fortunelife.com.kh  +855 23 931 999 | 1800-202 202  ឥតគិតថ្លៃ

 អគារឌីហ្គេតលី ជាន់ទី26 មហាវិថីសហព័ន្ធរុស្ស៊ី (ផ្លូវ110) សង្កាត់ផ្សារដេប៉ូទី3

ខណ្ឌទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

